


វិស័យកសិកម្ម

ព្រឹត្តិបត្រប្រាជ្ញា

THE PRACHEACHUN MAGAZINE



ឆ្នាំទី១៧ លេខ ២០២ តើចិនា ឆ្នាំ ២០១៨



សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលពិសេសអាស៊ាន.....

- * សម្តេចតេជោ ហ៊ុន សែន ជួបសំណេះ សំណាលយ៉ាងស្និទ្ធស្នាលជាមួយព្រះសង្ឃ និងជនរួមជាតិខ្មែរនៅ.....

៧



សម្តេចតេជោ ហ៊ុន សែន ៖ ខ្មែរត្រូវធ្វើជាម្ចាស់ លើជោគវាសនា.....

- * ទោះតម្លៃណាក៏ដោយ ត្រូវការការ.....
- * គ្មានអ្នកណាមានសិទ្ធិកាត់ដីកម្ពុជា.....
- * ២មិន ១មាន : មិនចរចា មិនលើក.....

១០



កសាងវិចិត្រីមួយខ្សែក្នុងខេត្ត កោះកុង ជាការ រំលឹកទៅដល់គុណបុគ្គលៈដ៏ថ្លៃថ្លា.....

១៤



សម្តេចក្រឡាហោម ស ខេង អញ្ជើញបញ្ចុះ បឋមសិលា សាងសង់អគារមន្ទីរពេទ្យ.....

១៥

ទិព្វនាយក :

លោក តាក ស៊ុនអ៊ុំ
គណៈកម្មការទិព្វ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារ៉ុច
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន

លេខាទិព្វ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ក

អ្នកចតុប

១. លោក សុផាត វីរៈមុនី

វិចិត្រ

១. លោក ធា សារ៉ុច

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របមុខ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុង

កិច្ចប្រជុំកំពូលពិសេសអាស៊ាន អូស្ត្រាលី

(ចាប់ពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨)

មាតិកា
Contents

វិចារណកថា : ពង្រឹងឆ្លងសាមគ្គីភាព ឯកភាពជាតិ អនុវត្តឲ្យបានជោគជ័យ.....	០៣
Editorial : Bolstering Solidarity, National Unity, and Successfully.....	០៣
អត្ថបទនយោបាយ : ពួកក្បត់ជាតិកាន់តែហាជ័យធ្ងន់ធ្ងរក្នុងឧបាយកលដ៏ពិសេស.....	០៥
⇒ តារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤.....	០៦
⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីតំណាងរាស្ត្រ.....	១៦
⇒ សកម្មភាពរបស់ក្រុមការងារយុវជនតំណាងរាស្ត្រ.....	១៩
⇒ សមិទ្ធផលសំខាន់ៗនៃវិស័យសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៧.....	២១
⇒ នយោបាយការបរទេសកម្ពុជាគឺការពារជាតិខាងក្រៅនៃប្រយោជន៍ជាតិយុជីវិត.....	២៣
⇒ វិស័យផលិតស៊ីម៉ង់ត៍ កម្ពុជាបានបោះជំហានឈានទៅរកការផ្លាស់ប្តូរមួយ.....	២៦
⇒ វប្បធម៌: សិល្បៈ ល្ខោននិយាយ.....	២៨
⇒ ស្វែងយល់អំពីច្បាប់បោះឆ្នោត : ការចុះបញ្ជីតំណាងរាស្ត្រនយោបាយឈរឈ្មោះបោះឆ្នោត.....	២៩
⇒ កំណាព្យ : បំណងប្រាថ្នា.....សំណើច.....	៣១

សូមប្រសិទ្ធពរមរមហាប្រសើរជូន



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ប្រធានគណបក្សប្រជាជនកម្ពុជា ជាតិគោរពដ៏ខ្ពង់ខ្ពស់

ក្នុងឱកាសដ៏មហានក្ខត្តបូករៀនទិវាគម្រប់ជំនាញ ៦៧ ឈានចូល ៦៨ ចសប្រារម្ភសម្តេច

យើងខ្ញុំសូមលំអោនកាយគោរពដោយក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ **សម្តេចតេជោ** អគ្គមគ្គុទ្ទេសក៍ ដ៏ឆ្លើមនៃប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណក្នុងការដឹកនាំមាតុភូមិ កម្ពុជា សម្រេចបានជោគជ័យ ដ៏ធំធេងជាប្រវត្តិសាស្ត្រជូនជាតិ និងប្រជាជន តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ នាបច្ចុប្បន្ននេះ ។

សូមឱ្យសប្បុរសធម៌គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងតេជះ បារមីនៃវិញ្ញាណក្ខន្ធរបស់បុព្វវិរបុរសខ្មែរគ្រប់ៗជំនាន់ សូមជួយបោះព្រំ គាំពារ ថែរក្សា **សម្តេចតេជោ** និង **សម្តេចអគ្គិព្រឹទ្ធបណ្ឌិត** ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី បានប្រកបនូវសុខភាពល្អបរិបូរ កាយពល មាំមួន បញ្ញាញាណក្តីថ្លា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាសម្រេចបានជោគជ័យធំៗថ្មីៗទៀត ។

គោរពជូនដោយក្តីកតញ្ញតាមប័ណ្ណប្រោសប្រេងបំផុត
ឧស្សាហកម្មប្រជាជន

ស្នងការិយ័ត្តិ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២



សូមប្រសិទ្ធពរ បរិវេណ្ឌ សិរីមង្គល មហាប្រសើរ ថ្វាយ និងជូនសម្តេច
ព្រះអង្គម្ចាស់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ
កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ ជនរួមជាតិនៅគ្រប់ទិសទី ព្រមទាំង
អង្គទូតនិងអង្គការអន្តរជាតិនានាដែលកំពុងបំពេញបេសកកម្មនៅព្រះរាជាណាចក្រ
កម្ពុជា សូមបានប្រកប នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី
ឃ្លៀងឃ្លាតឡើយ ។

គោរពជូន

ទស្សនាវដ្តីប្រជាជន



ពង្រឹងឆ្លងសាមគ្គីភាព ឯកភាពជាតិ អនុវត្ត ប្រធានដោយស្វ័យនិរន្តរ៍ការកិច្ចក្នុងឆ្នាំ២០១៨

Bolstering Solidarity, National Unity, and Successfully Implementing Tasks of 2018

ឆ្នាំ២០១៨ នេះ គឺជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ ប្រសូត្រចេញពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០១៣-២០១៨ ដែលយើងត្រូវខិតខំរួមសាមគ្គីភាពជាមួយគ្នាជាមួយគ្នា ប្រមូលផ្តុំនូវរាល់ធនធានប្រាជ្ញាស្មារតី ដើម្បីធ្វើឲ្យសម្រេចជោគជ័យនូវភារកិច្ចដ៏សំខាន់នេះ ។ ឆ្នាំ២០១៨ ក៏ជាឆ្នាំដែលកាន់តែមានភាពអនុគ្រោះបំផុតសម្រាប់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ធានាបាននូវស្ថិរភាពនយោបាយ បង្កើតបានជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ។ ប្រជាជនកម្ពុជាយើងទើបតែនឹងបានចូលរួមអបអរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាមហាជ័យជម្នះ ៧ មករា និងជោគជ័យនៃមហាសន្និបាតវិសាមញ្ញកំណែទម្រង់ប្រទេសរបស់គណបក្សប្រជាជនកម្ពុជាមហាសន្និបាតបានអនុម័តនូវ «កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣» និងបានដាក់ចេញនូវបណ្តាគោលដៅជាយុទ្ធសាស្ត្រ និងគោលនយោបាយធំៗជាអាទិភាពដើម្បីជំរុញការអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើន តទៅមុខទៀត ។ នៅឆ្នាំ២០១៨ នេះដែរ ការបោះឆ្នោតជ្រើសតាំងកំណែទម្រង់ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា និងការត្រៀមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្តេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងការអនុវត្ត ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យើងបានសម្រេចជោគជ័យយ៉ាង ធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ។ រាជរដ្ឋាភិបាលក៏បានខិតខំយកចិត្តទុកដាក់ ការពារបានសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារបានយ៉ាងរឹងមាំនូវខ្សែនិងករណីជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី ប្រឆាំងការជឿតម្រើកពីបរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ។ ឧបាយកលបដិវត្តន៍ពណ៌របស់គណបក្សប្រឆាំងដែលជ្រោមជ្រែងដោយពួកបរទេស ប៉ុនប៉ងផ្តល់រំលឹករំលងរដ្ឋាភិបាលស្របច្បាប់ ផ្ទុយទាំងស្រុងពីវិជ្ជមាននៃប្រជាជន ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យនិងនីតិវិធី ផ្ទុយពីឆន្ទៈប្រជាជន ត្រូវបានរាំងស្ទាត់ទាន់ពេលវេលាតាមរយៈវិធានការច្បាប់ដ៏ម៉ឺងមាត់ ។ តាមរយៈការអនុវត្តវិធានការច្បាប់នេះដែរ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល បុគ្គលថ្នាក់ដឹកនាំគណបក្សនេះចំនួន១១៨នាក់ ត្រូវហាមមិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ ឆ្នាំ បានធ្វើឲ្យអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវរំលាយចោលទាំងស្រុង និងបានបញ្ឈប់មិនឲ្យរាលដាលទៅមុខទៀតនូវចលនាផ្តុំលទ្ធិយមដ៏គ្រោះថ្នាក់នេះ ។ កម្ពុជាគឺជាសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ។ ប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់នៅ

The year 2018 is the fifth year of implementing the fifth-legislature Royal Government's political platform, which is originally the political platform of the Cambodian People's Party (CPP) for the 2013-2018 construction and defense of the Cambodian motherland. We must make efforts to ensure a firm solidarity and gathering of intellectual resource for successful realization of every tasks. The year 2018 is furthering CPP's favorable condition and the Royal Government in leading the country to peace, guaranteeing political stability, and creating opportune moment for the country's rapid and stronger development.

The Cambodian people have just celebrated the 39th anniversary of the 7-January great victory and the success of the nation-wide congress of representatives of the Cambodian People's Party, which adopted the CPP's political platform for the construction and defense of motherland for 2018-2023, and formulated further strategic objectives and policies of major priorities to drive further development of the Cambodian motherland. Also in 2018, we will organize the sixth legislative term National Assembly elections on 29 July 2018, and the celebration of the 67th anniversary of the Cambodian People's Party's foundation, recording a new historic event in the Kingdom of Cambodia.

Under the leadership of the Royal Government of Cambodia, firmly determined to strengthen implementation of democracy, liberal pluralism, at national and sub-national levels, we have realized a great success in organizing the fourth-term communal council elections on 4 June 2018, in which the Cambodian People's Party scored a great victory. The Royal Government made efforts to defend peace, political stability, security, social order, defended firm foundation of national independence, national sovereignty, and opposing foreign interference in Cambodia's internal affairs.

The attempt to launch color revolution of the opposition aided and abetted by foreign circles to overthrow the legal Royal Government, in contrary to the Constitution, the principle of democracy and rule of law, and the people's wills, had been prevented in a timely manner through strict legal measures. By implemented the laws, the National Rescue Party was dissolved and its 118 senior leaders have been prohibited from political activities for five years. It has dismantled the color revolution in Cambodia entirely and put a stop to the plague of such a dangerous extremism movement.

Cambodia has also achieved new great achievements in its socio-economic development and improvement of people's living condition. The Cambodian people at every strata in the whole country have more chances in getting jobs and incomes. The civil servants and the Royal Cambodian armed forces received higher incomes from one year to another thanks to the implementation of salary increment policy to over one million Riel in 2018. Hundreds of thousands of workers and employees working in private sector have also achieved higher incomes through the implementation of the Royal Government's policy in augmenting minimum monthly wages for workers/employees to 170 USD in 2018, yet to include more advantages accrued from implementation of the Royal Government's social protection policy. In 2018, the Royal Government has put into operation a healthcare fund for civil servants and armed forces of all forms, retirees, every-level councilors and village officials.

As a whole, the Cambodian people in the whole country have been accessing to sufficient chance to elevate their living condition, to build up happiness in their families and the nation with hope and

ទូទាំងប្រទេសកាន់តែមានឱកាសក្នុងការស្វែងរកការងារ និងក្នុងការបង្កើនប្រាក់ចំណូល ។ ក្នុងនោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំតាមរយៈការអនុវត្តគោលនយោបាយដំឡើងប្រាក់បៀវត្សន៍ក្នុងគោលដៅជាង ១លានរៀលនៅឆ្នាំ២០១៨ ។ កម្មករនិយោជិតរាប់សែននាក់ ដែលកំពុងបម្រើការងារក្នុងវិស័យឯកជនក៏ទទួលបាននូវឱកាសក្នុងការបង្កើនប្រាក់ចំណូលរបស់ខ្លួន តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូន កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ដែលកើនឡើងដល់ ១៧០ដុល្លារនៅឆ្នាំ២០១៨ ដោយមិនទាន់គិតទៅដល់ការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ។ នៅឆ្នាំ២០១៨ នេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ឱ្យដំណើរការមូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និរត្តជន ក្រុមប្រឹក្សាគ្រប់ថ្នាក់ និងមន្ត្រីតូមិចផងដែរ ។

និយាយជារួមប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងកំពុងមានឱកាស គ្រប់គ្រាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន ការកសាងបាននូវ សុភមង្គលក្នុងគ្រប់ក្រុមគ្រួសារ និងក្នុងសង្គមជាតិដោយក្តីសង្ឃឹម និងការ ជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល កម្ពុជា ដែលមាន**សម្តេចតេជោ ហ៊ុន សែន** ជាប្រមុខ ។ ប៉ុន្តែពួកប្រឆាំង និងមជ្ឈដ្ឋានអតតិដែលរួមមានទាំងពួកបរទេសផង នៅតែមិនបោះបង់ចោល ឧបាយកលតាមបំន្លិចបំន្លាញសេចក្តីសុខរបស់ប្រជាជន ។ ចាប់ពីពេល នេះរហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ ពួក នេះនៅតែបន្តធ្វើសកម្មភាពវាយប្រហារយ៉ាងងងើលមកលើរាជរដ្ឋាភិបាល និងធ្វើការយោសាសនាបំភ្លៃការពិត បំពុលបរិយាកាសសង្គមក្នុងគោលដៅ បំន្លិចបំន្លាញការបោះឆ្នោត ។ ប៉ុន្តែជនក្បត់ជាតិទាំងនេះ ត្រូវបានប្រជាជន មើលឃើញកាន់តែច្បាស់ពីគំនិតដ៏អាក្រក់ និងទទួលបានការថ្កោលទោស យ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់ប្រជាជនកម្ពុជា ។

បច្ចុប្បន្ននេះ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិវដ្តនៅ ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងតែចាក់ឫសទៅក្នុងសង្គមជាតិហើយ មានជំហានលូតលាស់យ៉ាងខ្លាំងស្របទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ។ ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តិទៅក្នុងបរិយា កាសនយោបាយអព្យាក្រឹត្យ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូចតាមការគ្រោងទុក ។ គណបក្សនយោបាយជាច្រើនកំពុងត្រៀមខ្លួនរួច ជាស្រេចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ។ ប្រការនេះបាន បញ្ជាក់ច្បាស់ថា ដំណើរការប្រជាធិបតេយ្យ នីតិវដ្ត និងសិទ្ធិសេរីភាពរបស់ ប្រជាជនកម្ពុជានៅតែមានជំហានរីកចម្រើន ទៅមុខតាមគន្លងដ៏ត្រឹមត្រូវ ដែលជួយស្រឡះទាំងស្រុងពីការរាវយតម្លៃដោយអគតិមិនផ្អែកលើតថាភាព និងក្នុងហេតុផលនយោបាយរបស់ពួកប្រឆាំង និងមជ្ឈដ្ឋានខាងក្រៅមួយ ចំនួន ។

ក្នុងទិសដៅឆ្ពោះទៅដណ្តើមជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រក្រុងឆ្នាំ២០១៨ នេះ គណបក្សប្រជាជនកម្ពុជាគឺបានត្រៀម
គ្រប់លក្ខណៈសម្បត្តិចូលរួមប្រកួតប្រជែង ដោយបានដាក់ចេញ នូវកម្មវិធី
នយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារពាតុភូមិឆ្នាំ
២០១៨-២០២៣ ដោយ បានធ្វើការបូកសរុបសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ
ដែលគណបក្សសម្រេចបានជូនជាតិកាំងពីថ្ងៃបដិសន្ធិរហូតមកដល់បច្ចុប្បន្ន
និងគោលនយោបាយធំៗជាអាទិភាព ដែលត្រូវធ្វើឲ្យបានសម្រេចក្នុង
អាណត្តិខាងមុខទៀត។ ក្នុងស្មារតីនេះ ដើម្បីឈានឆ្ពោះទៅដណ្តើមឲ្យបាន
ជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គណ-
បក្សគ្រប់ថ្នាក់ត្រូវក្តាប់ជាប់ភារកិច្ចរួម និងការប្រជាធិបតេយ្យទូទាញរបស់

គណបក្សក្នុងដំណាក់កាលបច្ចុប្បន្នគឺ បន្តកសាងពង្រឹងគណបក្សឲ្យកាន់តែរឹងមាំឡើង ទាំងខាងនយោបាយ សេដ្ឋកិច្ច និងចាត់តាំងសំដៅធានាលើកកម្ពស់សមត្ថភាពជីកនាំរបស់គណបក្សឲ្យសម្រេចរាល់ភារកិច្ច ។ ពង្រឹងការផ្សារភ្ជាប់ជាមួយប្រជាជន យកចិត្តទុកដាក់លើកកម្ពស់ផលប្រយោជន៍ប្រជាជន ខិតខំចលនាប្រជាជនចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងរាំងស្ងាត់ឧបាយកលបំផ្លិចបំផ្លាញរបស់មជ្ឈដ្ឋានអគតិ និងពួកប្រឆាំង ។ មន្ត្រីគណបក្សត្រូវតែធ្វើអំពើល្អ ធ្វើជាគំរូល្អក្នុងការអនុវត្តលក្ខន្តិកៈគណបក្ស ច្បាប់របស់រដ្ឋ ធ្វើជាគំរូល្អនៅក្នុងការងារ ជាគំរូល្អនៅក្នុងជីវភាពរស់នៅ និងជាគំរូល្អក្នុងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ។ ខិតខំពង្រឹងការឯកភាពផ្ទៃក្នុងខ្ពស់ទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាពដើម្បីបុព្វហេតុ សន្តិភាព និងការអភិវឌ្ឍ បន្តអនុវត្តការកែទម្រង់ស៊ីជម្រៅឲ្យកាន់តែមានប្រសិទ្ធភាព និងព្រមៗគ្នានៅគ្រប់ថ្នាក់ គ្រប់ផ្នែក ដោយកំណត់ច្បាស់ថា កំណែទម្រង់គឺជាអាយជីវិតរបស់ជាតិ និងរបស់គណបក្ស ។

အကျဉ်းချုပ်

confidence placed in the leadership of the Cambodian People's Party, and the Royal Government of Cambodia headed by Samdech Teho Hun Sen. However, the opposition and ill-willed circles, including also some foreign elements, abandon no attempts to destroy our people's peaceful life. From this moment on to forthcoming general elections, these people will continue to take mindless actions against the Royal Government and will turn to deceived propaganda to poison social environment aimed at derailing the elections. People, however, have seen with their own eyes that these politicians' negative ideas are and are condemning them in the gravest term.

Currently, democracy, liberal pluralism, and rule of law in the Kingdom of Cambodia have deeply rooted in our nation with progressive step made in conformity with the spirit of the Constitution. The sixth-legislature National Assembly elections is to be held in an environment of neutrality, free, fair and just environment as scheduled. Many political parties are ready to contest in the elections. This has clearly affirmed that process of democracy, rule of law, and rights and freedom of the Cambodian people are making headway in a correct and antithetical path to ill-willed evaluation by some based on lack of reality and political reasons clung to by the opposition and concerned circles.

On our path to achieve further successes, in forthcoming National Assembly elections in 2018, the Cambodian People's Party has well prepared itself for the elections by laying out its political platform for construction and defense of motherland for 2018-2023, in which numerous historic achievements that CPP realized from inception to the present, were reviewed. Along with this, they also pinpoint policies of priority to be realized in the time to come. In this spirit, to secure victory in the sixth-legislature National Assembly elections, the Cambodian People's Party must hold tight to common tasks and strategic determination in the present which is to continue building a firmer party - politically, spiritually, and organizationally aimed at elevating its leading capability on every tasks.

The Party must stay close to people and pay attention to raising high people's interest, mobilize people to implement the Party's political platform, defend every national achievements, while obstructing destructive attempts of ill-willed and opposition circles. The Party's officials must perform and be a role model of merit actions in implementing the Party's stature and state law. They must be good models in their works, daily life, and in solidarity and national unity. Make further efforts for stronger internal unity on concept, position, and actions for the course of peace and development. Continue to implement effective reforms and in a synchronous manner in every level and sector with a conception of "taking reform" is of matter of life of our nation and the Party./.

ពួកក្បត់ជាតិកាន់តែបរាជ័យច្រើន ក្នុងឧបាយកលដ៏ពិសេសរបស់ខ្លួន

ក្រោយពេល ដែលអតីតគណបក្សសង្គ្រោះជាតិត្រូវតុលាការ កំពូលសម្រេចរំលាយចោល ដោយផ្អែកទៅលើអង្គច្បាប់ ឯថ្នាក់ដឹកនាំ គណបក្សនេះចំនួន១១៨រូប ក៏ត្រូវបានហាមឃាត់ធ្វើសកម្មភាព នយោបាយសម្រាប់រយៈពេល៥ឆ្នាំ សម រង្ស៊ី និងបក្សពួកមួយចំនួន បានរួមគំនិតគ្នាបង្កើតឡើងនូវរបស់ដែលហៅថា ចលនាសង្គ្រោះ ជាតិ ។ ចលនានេះមានគោលដៅតែមួយគត់គឺបោះឲ្យរស់ឡើងវិញ បដិវត្តន៍ពណ៌នៅកម្ពុជា ដែលត្រូវរាជរដ្ឋាភិបាលកំទេចចោលឲ្យ រលាយបាត់រូបទៅហើយនោះ ។ ចលនានេះជាចលនាខុសច្បាប់ និងមិនបានទទួលការគាំទ្រពីប្រជាជន មិនបានទទួលការចាប់ អារម្មណ៍ពីអន្តរជាតិទេ ប៉ុន្តែ សម រង្ស៊ី និងបក្សពួកនៅតែប្រថុយ- ប្រថានប្រើប្រាស់ចលនានេះ ដើម្បីរៀបចំគមនាសម្បទានចំនួនតូច ដែលមានសារជាតិដូចខ្លួនឲ្យធ្វើសកម្មភាព និងយោសាសបំផ្លិច- បំផ្លាញជាតិសាសន៍ឯងយ៉ាងចោកទាបបំផុត ។

វាពិតជាយឺតយ៉ាវដាក់អារក្សជាន់មែន...ព្រះជួយប្រោសពួកនេះមិន រួចទេ ។ អំពើក្បត់ជាតិរបស់ពួកនេះ ទោះបីជាខំប្រឹងលាក់ ខំប្រឹង ដឹកកប់កំលាក់មិនជិត កប់មិនជ្រៅដែរ ។ ថ្មីៗនេះ បានលេចធ្លាយ ឯកសារសម្ងាត់ដែល សម រង្ស៊ី បានលួចចុះហត្ថលេខាជាមួយ កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម ម៉ុង តាញ៉ា (Dega) ដោយ សន្យាកាត់ខេត្តចំនួន ៤នៅភាគឥសានរបស់កម្ពុជាទៅឲ្យ កុក ស ប្រសិនបើគណបក្សរបស់ខ្លួនឈ្នះឆ្នោត ។ នេះជាទង្វើក្បត់ជាតិយ៉ាង ពិតប្រាកដដែលមិនអាចលើកលែងបាន ។ ជាមួយគ្នានេះ សម រង្ស៊ី បានលួចទៅជួបជាមួយមេដឹកនាំវៀតណាម នៅពេល ដែលគេចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ជាអាយ៉ង វៀតណាម ជាអ្នកកាត់ដីឲ្យវៀតណាមទៅវិញ ។ ដោយមានឈាម ជ័រជាជនក្បត់ជាតិទៅហើយនោះ ទោះបីជាខំដើរយោសាសបំផ្លើស បំភ្លៃ ភូតកុហកគេឯងយ៉ាងណាក៏ដោយ ក៏សារជាតិក្បត់ជាតិនៅតែ លេចធ្លាយចេញមកលើខ្លួន សម រង្ស៊ី ដដែល ។ ករណី សម រង្ស៊ី ក៏មិនខុសគ្នានឹង កឹម សុខា ដែរ ។ កឹម សុខា បានសារភាពដោយ ផ្ទាល់ថា រាល់ទង្វើរបស់ខ្លួន គឺសុទ្ធតែធ្វើឡើងតាមអាមេរិក និងអ្នក ជំនាញការដែលអាមេរិកជួលមកទាំងអស់ សូម្បីតែខ្លួនឯងផ្ទាល់ក៏ រកនឹកមិនឃើញថា ត្រូវធ្វើអ្វីនោះដែរ ។ ឆ្លុះបញ្ចាំងពីសម្តី និងទង្វើ របស់ សម រង្ស៊ី និង កឹម សុខា បញ្ជាក់ឲ្យយើងឃើញច្បាស់ហើយថា អ្នកទាំងពីរនេះ គឺជាកូនដឹងដាច់ថ្លៃបម្រើនយោបាយ និងផល ប្រយោជន៍ឲ្យពួកបរទេស ជាជនក្បត់ជាតិដែលត្រូវតែទទួលទោស តាមច្បាប់ ។

ក្រៅពីទង្វើខាងលើនេះ យើងឃើញថា ទោះបីលោក កឹម សុខា ត្រូវជាប់គុក ប៉ុន្តែ សម រង្ស៊ី និងបក្សពួកនៅខាងក្រៅនៅតែធ្វើ

សកម្មភាពយ៉ាងចោកទាបដដែល ។ សម រង្ស៊ី បានធ្វើពាក្យបណ្តឹង ឲ្យក្រុមហ៊ុនហ្វេសប៊ីក ទម្លាយចេញនូវទិន្នន័យនៃទំព័រហ្វេសប៊ីក របស់សម្តេចតេជោ ហ៊ុន សែន ។ ប៉ុន្តែក្រុមហ៊ុនហ្វេសប៊ីកបាន ច្រានចោលបណ្តឹងដ៏ឆ្គួតលេលានេះ ដោយអះអាងថា បណ្តឹងនេះ រំលោភលើច្បាប់រក្សាទុកព័ត៌មាន ការការពារព័ត៌មានផ្ទាល់ខ្លួន និង ច្បាប់ស្តីអំពីទំនាក់ទំនងតាមប្រព័ន្ធទូរគមនាគមន៍ ។ សម រង្ស៊ី បានជួលក្រុមហ៊ុន BerlinRosen របស់អាមេរិកឲ្យជួយយោសាស វាយប្រហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងសារព័ត៌មាន អន្តរជាតិមួយចំនួន ដោយអំពាវនាវឲ្យមានការដាក់ទណ្ឌកម្ម និង វិធានការអន្តរជាតិមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយចំណាយ ប្រាក់ ២៥ម៉ឺនដុល្លារ ចាប់ផ្តើមពីពេលនេះរហូតដល់ក្រោយការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ ឧបាយកលទុច្ចរិតមួយនេះ អត់មានអ្វីថ្មីទេ ពីព្រោះថា រាល់ខ្លឹមសារយោសាសនាគ្មានអ្វីក្រៅតែពី ការទាមទារឲ្យបរទេសផ្តាច់ជំនួយឈប់ទិញទំនិញពីកម្ពុជារដ្ឋាភិបាល ផ្តាច់ការ ក្រៅពីនេះ គឺភូតត្រង់ៗតែម្តង ។ រាល់ការយោសាសនេះកន្លង មកធ្លាប់ត្រូវបានប្រជាជនកម្ពុជា ជាពិសេសសហជីពកម្មករ កម្មកាវនី ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ហើយគ្រាន់តែជាការបន្ថែមទម្ងន់ ទោសទៅលើទោសក្បត់ជាតិ ដែលមានស្រាប់តែប៉ុណ្ណោះ ។ បរាជ័យដ៏ធ្ងន់ធ្ងរចុងក្រោយ គឺនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី ។ ជួយពីការរំពឹងទុករបស់ខ្លួន ពួកក្បត់ជាតិ សម រង្ស៊ី បានត្រឹមតែឈរ មើលឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull ចាប់ដៃ និងពិភាក្សាយ៉ាងស្និទ្ធស្នាលជាមួយសម្តេចតេជោ ហ៊ុន សែន និងបានប្រកាសផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលី ដល់រាជរដ្ឋា- ភិបាលកម្ពុជា ។ កាន់តែឈឺចុកចាប់ជាងនេះទៀត ពួកក្បត់ជាតិ បានត្រឹមតែឈរមើលប្រជាជនកម្ពុជាវាស់នៅប្រទេសអូស្ត្រាលី និង នូវវេលាសេឡង់ដា ១០០០នាក់ មកជួបសម្តែងការស្វាគមន៍យ៉ាង រាក់ទាក់កកក្តៅ ដោយក្តីស្រឡាញ់ និងការជឿជាក់បំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ។ ដោយឡែកអ្នកស្រី មួរ សុខហួរ ក៏ខំ ទៅស្រែកជំទាស់នៅឯប្រទេសអូស្ត្រាលី សុំឲ្យបរទេសផ្តាច់ជំនួយ និងសុំឲ្យអន្តរជាតិបញ្ឈប់ការទិញទំនិញ សម្លៀកបំពាក់ពីកម្ពុជា ក៏ត្រូវបានសហជីព ក្នុងស្រុកតំណាងឲ្យកម្មកររាប់សិបម៉ឺននាក់ ចេញលិខិតថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ។

ពេលនេះពួកក្បត់ជាតិកាន់តែអស់សង្ឃឹម កាន់តែទាល់ច្រក និងកាន់តែអស់ក្បួនចោកប្រាស់ហើយ។ ជាការពិតណាស់ពួកនេះ កាន់តែបរាជ័យច្រើនទៅៗ ក្នុងឧបាយកលដ៏ពិសេសរបស់ខ្លួន គ្មានពេលនឹងងើបក្បាលរួចវិញឡើយ ។

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

តារាងលទ្ធផលផ្ដល់ឆ្នោតការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

ថ្ងៃពុធិក ១២ ខែ មេសា ឆ្នាំ ២០១៤

ល.រ	មណ្ឌលភូមិភាគ	ចំនួន រាជធានីខេត្ត	ចំនួន ការិយាល័យ	គណបក្ស ប្រជាជនកម្ពុជា	គណបក្ស យុវជនកម្ពុជា	គណបក្ស ខ្មែរមេឃុំ	គណបក្ស ហ៊ុនស៊ីនធី	សន្លឹកបោះ ឆ្នោត	សន្លឹកបោះ ឆ្នោត មិនបានការ	សន្លឹកបោះ ឆ្នោត ផ្ដល់
1	មណ្ឌលភូមិភាគទី ១	1	2	897	0	2	11	910	0	910
2	មណ្ឌលភូមិភាគទី ២	2	3	1,305	3	16	45	1,369	1	1,370
3	មណ្ឌលភូមិភាគទី ៣	1	2	871	0	8	44	923	1	924
4	មណ្ឌលភូមិភាគទី ៤	5	7	2,054	0	79	81	2,214	2	2,216
5	មណ្ឌលភូមិភាគទី ៥	3	4	1,324	0	0	14	1,338	1	1,339
6	មណ្ឌលភូមិភាគទី ៦	2	3	1,395	0	13	18	1,426	0	1,426
7	មណ្ឌលភូមិភាគទី ៧	5	6	1,682	0	32	16	1,730	1	1,731
8	មណ្ឌលភូមិភាគទី ៨	6	6	1,674	0	32	47	1,753	1	1,754
	សរុបរួម	25	33	11,202	3	182	276	11,663	7	11,670

ថ្ងៃ ១៣/៥/២០១៤ ខែ ឧសភា ឆ្នាំ ២០១៤
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៤

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ពិសេសអាស៊ាន អូស្ត្រាលី

✱ **សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយព្រះសង្ឃ
និងជនរួមជាតិខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវលទ្ធផលសេចក្តី**



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សា
ការងារជាមួយ ឯកឧត្តម Malcolm Turnbull
នាយករដ្ឋមន្ត្រីអូស្ត្រាលី



សម្តេចតេជោ ហ៊ុន សែន ជួបប្រាស្រ័យយ៉ាងស្និទ្ធស្នាល
ជាមួយព្រះសង្ឃ និងជនរួមជាតិខ្មែររស់នៅប្រទេសអូស្ត្រាលី
និងនូវលទ្ធផលសេចក្តី

ចាប់ពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨ តបតាមការអញ្ជើញ
របស់ឯកឧត្តម Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី **សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូល
រួមក្នុងកិច្ចប្រជុំកំពូល ពិសេសអាស៊ាន អូស្ត្រាលី ដោយទទួលបាន
ជោគជ័យយ៉ាងធំធេង ។

ក្នុងឱកាសស្នាក់នៅប្រទេសអូស្ត្រាលី **សម្តេចអគ្គមហាសេនា-
បតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សា
ការងារជាមួយ ឯកឧត្តម Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី
នាព្រឹកថ្ងៃទី១៦ ខែមីនា ។ ក្នុងជំនួបនេះឯកឧត្តមនាយករដ្ឋមន្ត្រី
អូស្ត្រាលី បានថ្លែងថា ប្រទេសអូស្ត្រាលីមានឆន្ទៈគាំទ្រចំពោះការ
អភិវឌ្ឍរបស់កម្ពុជា ហើយរដ្ឋាភិបាលសម្រេចផ្តល់ជំនួយ ៨៧លាន
ដុល្លារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍកម្ពុជានៅឆ្នាំនេះ ។ កិច្ចពិភាក្សា
ក៏បានផ្តោតទៅលើបញ្ហាអាស៊ាន និងអូស្ត្រាលី សម្រាប់កិច្ចសហ-
ប្រតិបត្តិការជាយុទ្ធសាស្ត្រជាដៃគូរវាងអាស៊ានអូស្ត្រាលី ។ ឯក-
ឧត្តម Malcolm Turnbull បានថ្លែងថាវត្តមានរបស់**សម្តេចតេជោ
នាយករដ្ឋមន្ត្រី ហ៊ុន សែន** នៅក្នុងប្រទេសអូស្ត្រាលីនេះ មាន
សារសំខាន់ខ្លាំងណាស់ហើយឯកឧត្តមបានសម្តែងការស្វាគមន៍ និង
ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានសម្តេចតេជោ
នាពេលនេះ ។ ចំណែក**សម្តេចតេជោ ហ៊ុន សែន** បានថ្លែងអំណរ
គុណចំពោះសមភាគីអូស្ត្រាលី ដែលបានអញ្ជើញសម្តេចចូលរួម

កិច្ចប្រជុំកំពូលអាស៊ាន អូស្ត្រាលី និងបានថ្លែងអំណរគុណចំពោះ
រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍដល់
កម្ពុជាចំនួន ៨៧លានដុល្លារអូស្ត្រាលី ។ សម្តេចតេជោក៏បានអរគុណ
ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានបញ្ជូនអ្នកសង្កេតការណ៍
បោះឆ្នោតចំនួន ២៦នាក់ មកចូលរួមសង្កេតការណ៍មើលការបោះ
ឆ្នោតក្រុមប្រឹក្សាយុវស្សាតំកាលពីឆ្នាំ២០១៧ កន្លងទៅ ។ ជា
មួយគ្នានេះ សម្តេចតេជោក៏បានស្នើឲ្យអ្នកសង្កេតការណ៍ពីប្រទេស
អូស្ត្រាលី ទៅសង្កេតការណ៍មើលការបោះឆ្នោតជាតិនៅខែកក្កដា
ឆ្នាំ២០១៨ នេះផងដែរ ។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែង
អំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយដល់កម្ពុជា
លើវិស័យស្រាវជ្រាវពូជស្រូវដោយសារមជ្ឈមណ្ឌលនេះហើយបាន
ជួយធ្វើឲ្យអង្គរបស់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ចំនួនបីឆ្នាំជាប់
គ្នា ជាអង្គដែលល្អជាងគេលើពិភពលោក ។ សម្តេចតេជោក៏បាន
អរគុណចំពោះអូស្ត្រាលី ដែលបានជួយដល់វិស័យធនធានមនុស្ស
និងបានផ្តល់ជំនួយដល់កម្ពុជាលើវិស័យដោះមីន ។ សម្តេចតេជោ ក៏
បានស្នើដល់រដ្ឋាភិបាលអូស្ត្រាលីបន្តផ្តល់ជំនួយ ដល់មជ្ឈមណ្ឌល
មីនអាស៊ាន ដើម្បីឲ្យមជ្ឈមណ្ឌលនេះក្លាយទៅជាកន្លែងបណ្តុះ-
បណ្តាលធនធានមនុស្សមួយដ៏សំខាន់លើវិស័យដោះមីន ។ ជាការ
ឆ្លើយតបឯកឧត្តម Malcolm Turnbull មានប្រសាសន៍ថា ទំនាក់ទំនង
ប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី មានលក្ខណៈកាន់តែប្រសើរឡើង
ពិសេសកិច្ចពិភាក្សានៅថ្ងៃនេះមានលក្ខណៈល្អប្រសើរខ្លាំងណាស់ ។

ឯកឧត្តមបន្តថា យើងមានឆន្ទៈខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងប្រសើរថែមទៀត ដោយឯកឧត្តមចង់ឃើញវិនិយោគិនអូស្ត្រាលីកាន់តែច្រើនទៅវិនិយោគនៅកម្ពុជា ។

សម្តេចតេជោក៏បានជួបពិភាក្សាការងារ ជាមួយលោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្ត្រាលី **ជេម៉ារី ចនសាន់** (Jarmy Jhonson) ។ នៅក្នុងជំនួបនោះ លោក **ជេម៉ារី ចនសាន់** បានជម្រាបជូនសម្តេចតេជោថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្ត្រាលី តែងជំរុញឲ្យមានការធ្វើការវិនិយោគនៅក្នុងប្រទេសអាស៊ាន និងប្រទេសកម្ពុជាផងដែរ ។

នៅក្នុងឱកាសនោះ សម្តេចតេជោបានអញ្ជើញលោក **ជេម៉ារី ចនសាន់** មកទស្សនកិច្ចនៅកម្ពុជាដើម្បីបានយល់ និងដឹងអំពីស្ថានភាពសេដ្ឋកិច្ច និងសក្តានុពលរបស់កម្ពុជា ។ សម្តេចតេជោបានបង្ហាញថា សម្តេចចង់ឃើញមុនដំបូងនោះ គឺការហោះហើរត្រង់ពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ព្រោះថា ប្រសិនបើមានជើងហោះហើរត្រង់នោះ វានឹងជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ។ សម្តេចតេជោបានបន្តថា ការហោះហើរត្រង់នេះ វាមិនធ្វើឲ្យក្រុមហ៊ុន ខាងនោះទេ ព្រោះប្រជាជនកម្ពុជាកំពុងរស់នៅធ្វើការ និងសិក្សានៅក្នុងប្រទេសអូស្ត្រាលីមានជាង ៦០.០០០ នាក់ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានចំណាយពេលប្រមាណ ៤០នាទី ក្នុងការជួបប្រាស្រ័យទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយព្រះសង្ឃ និងជនរួមជាតិខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវវិសេសឡង់ជាច្រើននាក់នៅក្នុងសណ្ឋាគារ ដែលសម្តេចស្នាក់នៅនារសៀលថ្ងៃទី១៦ ខែមីនា នាទីក្រុងស៊ីដនី ។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា វត្តមានរបស់សម្តេចនៅក្នុងការចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីគឺតំណាងឲ្យប្រទេស កម្ពុជាក្នុងនាមជាសមាជិកអាស៊ាន ។ ដូចនេះអ្នកដែលប្រឆាំងនឹងការបំពេញទស្សនកិច្ចរបស់សម្តេចនៅក្នុងប្រទេស អូស្ត្រាលី គឺជាការប្រឆាំងនឹងជាតិសាសន៍កម្ពុជា ។ សម្តេចតេជោបានសម្តែងការសោកស្តាយផងដែរ ចំពោះការប្រមាថទៅលើបងប្អូនប្រជាជនកម្ពុជានៅអូស្ត្រាលី និងណូវែលសេឡង់ ដែលថា បានទទួលលុយពីសម្តេចម្នាក់ៗ ៦០០ដុល្លារ ហើយនេះជាការមើលងាយដល់ប្រជាជនកម្ពុជា និងជាទម្លាប់ដ៏អាក្រក់របស់អ្នកនយោបាយមួយចំនួន ដែលតែងចោទអ្នកដទៃខុសពីការពិត ។ ទាក់ទិនទៅនឹងការចាប់ខ្លួនមេបក្សប្រឆាំង និងការរំលាយចោលគណបក្សប្រឆាំងដោយតុលាការកំពូល សម្តេចតេជោបានបញ្ជាក់ថា គឺដោយសារតែគណបក្សនេះបានសមគំនិតគ្នាជាប្រព័ន្ធធ្វើអំពើក្បត់ជាតិ ដោយបានយុបយិតជាមួយបរទេស ដើម្បីរៀបចំធ្វើបដិវត្តន៍ពណ៌ផ្តល់រំលឹកភិបាលស្របច្បាប់ ។ ទង្វើបាតុកម្មរបស់ពួកគេកាលពីឆ្នាំ២០១៣ បានបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតមួយចំនួនដែលនេះត្រូវមានទោស ។ ទោះបីគណបក្សប្រឆាំងត្រូវបានរំលាយក៏ពិតមែន តែការរៀបចំការបោះឆ្នោតនៅតែដំណើរការជាធម្មតា បើទោះបីថា គ្មាន



កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី បានប្រារព្ធឡើងជាផ្លូវការ

បក្សប្រឆាំងចូលរួមក៏ដោយ តែមានគណបក្សជាច្រើនបានចូលរួមបោះឆ្នោត ។ ដូចនេះការបោះឆ្នោតនៅកម្ពុជា គឺនៅតែបន្ត ។ ការបោះឆ្នោតមួយតម្រូវឲ្យប្រជាជនកម្ពុជា ជាអ្នកចូលរួមបោះឆ្នោតហើយមិនមានតម្រូវឲ្យប្រធានាធិបតីនៃប្រទេសណាមួយ ឬក៏អគ្គលេខាធិការអង្គការសហប្រជាជាតិ ឬក៏ក្នុងក្របខ័ណ្ឌយន្តការពហុភាគីទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ ។ បញ្ហាធំជាងគេគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវសម្រេចកិច្ចការងារនេះហើយ ប្រសិនបើមានពាក្យបណ្តឹងរុញទៅក្រុមប្រឹក្សាធម្មនុញ្ញ ។ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយហើយ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ ។ រដ្ឋធម្មនុញ្ញបានកំណត់ថា រយៈពេលយ៉ាងយូរ ៦០ថ្ងៃ ព្រះមហាក្សត្រត្រូវកោះប្រជុំសភា ។ មហាក្សត្រកោះប្រជុំសភាហើយ ឥស្សរជនម្នាក់ដែលចេញពីបក្សឈ្នះឆ្នោត ត្រូវតែតាំងជានាយករដ្ឋមន្ត្រីឲ្យរៀបចំរដ្ឋាភិបាល ហើយរដ្ឋាភិបាលត្រូវយកទៅសុំការអនុម័តពីរដ្ឋសភា ។ អនុម័តរួចព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋាភិបាលទាំងមូលហើយរាជរដ្ឋាភិបាលស្ម័គ្រចូលកាន់តំណែងវាជាការស្រេច ។ នេះជាដំណើរការធម្មតារបស់ប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យ ។ ទន្ទឹមនេះសម្តេចតេជោក៏បានបកស្រាយមូលហេតុ ដែលកម្ពុជាមិនអាចឲ្យមានការបោះឆ្នោតនៅក្រៅប្រទេសបាននោះ គឺដោយសារប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ត្រូវមានសមាមាត្រសម្លេងឆ្នោតទូទាំងប្រទេសដែលត្រូវរាប់សន្លឹកឆ្នោតភ្លាមៗក្នុងពេលតែមួយនៅតាមការិយាល័យបោះឆ្នោតនីមួយៗ ក្រោយពេលបញ្ចប់ការបោះឆ្នោត ។ ដូចនេះបើសិនជាមានការបោះឆ្នោតនៅក្រៅប្រទេសនោះក៏នឹងជួបការលំបាកក្នុងការរាប់សន្លឹកឆ្នោតដែរ ។ សម្តេចតេជោក៏បានបង្ហាញជូនប្រជាជនខ្មែរនៅប្រទេសអូស្ត្រាលីអំពីអំពើក្បត់ថ្មីមួយទៀតរបស់ សម រង្ស៊ី ដែលបានចុះហត្ថលេខាប្រគល់ខេត្តខ្មែរចំនួនបួនទៅឲ្យមេជនជាតិភាគតិចវៀតណាម កុក ស ។ សម្តេចតេជោបានលើកឡើងថា ពួកគេបានចោទ ហ៊ុន សែន កាត់ដីឲ្យវៀតណាម ដល់ឥឡូវរកឃើញមុខហើយ ។ សន្យាបើគេឈ្នះគេកាត់ដីបួនខេត្តឲ្យ ។ ដល់ទៅភ័យពេកហៅមនុស្សចេញមកធ្វើជាវីដេអូឃ្លីបមួយបញ្ជាក់ថា កុក ស ជាខ្មែរ ប៉ុណ្ណាបើកបរក៏ជាខ្មែរ

ប៉ុណ្ណប៉ុន្មានសុទ្ធតែជាខ្មែរ ។ អញ្ជឹងសូមឲ្យលោក កុក ស ធ្វើការបញ្ជាក់ ។ ដល់ទៅភ័យពេកបាត់ម្ចាស់ការ និយាយចេញមកសុទ្ធតែអង់គ្លេសទាំងអស់ ។ សម្តេចតេជោបន្តទៀតថា រឿងនេះមិនតូចទេ ក្រសួងមហាផ្ទៃកំពុងធ្វើការងាររឿងនេះហើយ ។ ស្រាវជ្រាវលើសំណុំរឿងក្បត់ជាតិមួយថែមទៀត ។ សម្តេចតេជោបញ្ជាក់ថា ខ្ញុំព្រះករុណាខ្ញុំមួយតឹកមួយផឹងនៅចរាចរទាំងជាមួយថែរៀងណាមកទៀត ។ អ្នកឯងចោទ ឥឡូវផុតពីចោទ ខ្លួនឯងក្បត់ជាតិតែម្តង ។ នេះជារឿងមួយដ៏អាក្រក់ជួរជាតិ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញជូនអំពីប្រាក់ខែកម្មករដែលបានកើនឡើងពី១៥០ដុល្លារដល់ ១៧០ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ។ បើនិយាយពីប្រាក់ចំណូលរបស់កម្មករនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៥ នៅក្នុងអាស៊ាន ។ ចុងក្រោយនេះកម្ពុជាមានសមត្ថភាពកសាងស្ថានភាពឆ្លងទន្លេដោយខ្លួនឯង ហើយក៏កំពុងខិតខំសន្សំប្រាក់ដើម្បីធ្វើស្ថានភាពកាត់ទន្លេឲ្យបានច្រើន ។

រសៀលថ្ងៃទី១៧ ខែមីនា នៅមជ្ឈមណ្ឌលសន្តិសុខអន្តរជាតិ ស៊ីដនី ប្រទេសអូស្ត្រាលី កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីបានប្រារព្ធឡើងជាផ្លូវការ ដោយមេដឹកនាំនៃប្រទេសអាស៊ានត្រូវបានទទួលការធ្វើការវត្តមានយ៉ាងស្មើស្ម័គ្រលំដាប់ក្នុងក្រុម Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី ។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ឆ្នាំ២០១៨ នេះ មានគោលបំណងពង្រឹងការរួមចំណែករបស់អាស៊ាន និងអូស្ត្រាលីក្នុងការលើកកម្ពស់សន្តិសុខ និងវិបុលភាពតំបន់ព្រមទាំងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-អូស្ត្រាលីឲ្យកាន់តែស៊ីជម្រៅតាមរយៈការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនយោបាយសេដ្ឋកិច្ចនិងការតភ្ជាប់សម្រាប់រយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត ។ ប្រធានបទសំខាន់ៗមួយចំនួនត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះ គឺការផ្ដោតសំខាន់ទៅលើទិសដៅអនាគត នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី និងសារសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យយុទ្ធសាស្ត្រមួយចំនួនក្នុងគោលបំណងរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ។ ពោលគឺកិច្ចប្រជុំកំពូលនៅពេលនេះបានផ្តល់អាទិភាពពិភាក្សាលើរបៀបវារៈសំខាន់ចំនួនពីរ គឺការប្រយុទ្ធប្រឆាំង និងអំពើភេរវកម្ម និងការធ្វើពាណិជ្ជកម្ម-វិនិយោគ ។ សូមបញ្ជាក់ដែរថា អាស៊ានគឺជា ដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំងបីរបស់អូស្ត្រាលី ដែលតំណាងឲ្យប្រមាណ១៥% នៃពាណិជ្ជកម្មសរុបរបស់អូស្ត្រាលី ។ ការវិនិយោគផ្ទាល់របស់អូស្ត្រាលីក្នុងប្រទេសអាស៊ាននៅចុងឆ្នាំ២០១៦ មានចំនួន ៣៨ប៊ីលានដុល្លារ ។ ជាមួយគ្នានេះអូស្ត្រាលីបានស្វាគមន៍ភ្ញៀវទេសចរជាង១លាននាក់ ពីប្រទេសអាស៊ានជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៦-២០១៧ ជនជាតិអូស្ត្រាលីជាង ៣លាននាក់ បានធ្វើដំណើរទៅកាន់ប្រទេសអាស៊ាន ។ ទន្ទឹមនឹងនេះមាននិស្សិតប្រមាណ១សែននាក់ ពីប្រទេសអាស៊ានកំពុងសិក្សាក្នុងប្រទេសអូស្ត្រាលី ។

នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះដែរមេដឹកនាំអាស៊ាន-អូស្ត្រាលី

បានអញ្ជើញជាអធិបតីនៃពិធីបិទសន្តិសុខស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលក្នុងនោះមេដឹកនាំអាស៊ាន-អូស្ត្រាលីបានឯកភាពនិងចុះអនុស្សរណៈរវាងអាស៊ាន-អូស្ត្រាលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ។ អនុស្សរណៈនេះនឹងនាំមកនូវលទ្ធផលចំពោះសេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើភេរវកម្មអន្តរជាតិ ដែលបានឯកភាពគ្នាដោយថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី កាលពីខែកញ្ញា ឆ្នាំ២០១៦ ។ មេដឹកនាំទាំងអស់បានចាត់ទុកថា កញ្ចប់គាំទ្រគំនិតផ្តួចផ្តើមដែលបានស្នើឡើងនេះ គឺស្របនឹងមូលបទរបស់សន្តិសុខអាស៊ាន-អូស្ត្រាលី ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៨ ហើយនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទ្វេភាគីតំបន់ និងពហុភាគី ដែលមានស្រាប់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម ។

អូស្ត្រាលីនឹងផ្តល់ជំនួយបច្ចេកទេសដល់ដៃគូអាស៊ាន ដើម្បីតាក់តែង និងអនុវត្តច្បាប់ប្រឆាំងអំពើភេរវកម្ម ដែលស្របជាមួយនឹងស្តង់ដារអន្តរជាតិ និងឧត្តមនុស្សធម៌ ។ បង្កើតកិច្ចពិភាក្សា និងវេទិកាថ្នាក់តំបន់នានាជាមួយអាស៊ាន និងជាមួយដៃគូអនុវត្តច្បាប់អូស្ត្រាលីក្នុងគោលបំណងប្រយុទ្ធប្រឆាំងការគំរាមគំហែងភេរវកម្មពាក់ព័ន្ធ និងក្រុមអាយស៊ីល (ISIL-affiliated terrorists) ។ នៅចំពោះមុខមេដឹកនាំអាស៊ាន ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានគូសបញ្ជាក់ថា អូស្ត្រាលីនឹងផ្តល់កម្មវិធីកសាងសមត្ថភាពដល់ដៃគូអនុវត្តច្បាប់អាស៊ានលើបច្ចេកវិទ្យាទប់ទល់ឧក្រិដ្ឋកម្ម ដើម្បីជួយក្នុងការស្រាវជ្រាវនិងកាត់ផ្តាច់សកម្មភាពភេរវកម្ម ។ ការរៀបចំសិក្ខាសាលាអាស៊ាន-អូស្ត្រាលី ស្តីពីការប្រើប្រាស់ភស្តុតាងអេឡិចត្រូនិកក្នុងភេរវកម្ម និងការស៊ើបអង្កេតឧក្រិដ្ឋកម្មឆ្លងដែន និងការចោទប្រកាន់ ។ ការរៀបចំសិក្ខាសាលាអាស៊ាន-អូស្ត្រាលីស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្ម និងក្រុមអ្នកប្រយុទ្ធបរទេស ដើម្បីសន្តិសុខតាមព្រំដែន (អន្តោប្រវេសន៍ គយ ការអនុវត្តច្បាប់ និងស៊ើបការណ៍) ។ នៅក្នុងពិធីនោះដែរ មេដឹកនាំអាស៊ាន-អូស្ត្រាលីក៏បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងអាស៊ាន-អូស្ត្រាលីស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជាមួយនឹងលោកអគ្គលេខាធិការអាស៊ាន ។

ដំណើរបំពេញទស្សនកិច្ចនេះ កាន់តែធ្វើឲ្យប្រទេសយើងទាំង២កម្ពុជា-អូស្ត្រាលី កាន់តែមានទំនាក់ ទំនងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការរវាងអាស៊ានអូស្ត្រាលី កាន់តែត្រូវបានពង្រឹងលើគ្រប់វិស័យ ។ តាមរយៈការជួបសំណេះសំណាលរវាងសម្តេចតេជោ ជាមួយបងប្អូនកូនក្មួយដែលកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវវេលាសេឡង់ កាន់តែធ្វើឲ្យបងប្អូនយល់ដឹងកាន់តែច្បាស់អំពីការរីកចម្រើន និងទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងជួយស្រឡះពីការយោសាមូលបង្កាច់របស់ជនអគតិ និងពួកក្បត់ជាតិនោះឡើយ ។

សម្តេចតេជោ ហ៊ុន សែន ៖ ខ្មែរគ្រូចធ្វើជាម្ចាស់ លើដោគនាសនារបស់ខ្លួន

- * ទោះតម្លៃណាក៏ដោយ ត្រូវការការឲ្យបាននូវសុខសន្តិភាព
- * គ្មានអ្នកណាមានសិទ្ធិកាត់ដីកម្ពុជាឲ្យជនបរទេសនោះទេ
- * ២មិន ១មាន៖ មិនចរចា មិនលើកលែងទោស, ១មាន គឺមានការបោះឆ្នោត



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី
កាត់បូស្សសីមាព្រះវិហារ និងសម្តោចដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា
នៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃក្នុងស្រុកស្រីសន្ធរ

ក្នុងខែមីនា ឆ្នាំ២០១៨ កន្លងទៅ **សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន
បន្តជួបជាមួយកម្មករ កម្មការិនី និងយោធិតនៃបណ្តាភាពចក្រ
សហគ្រាស និង សម្តោចនូវសមិទ្ធផលដ៏មានតម្លៃមួយចំនួន។

* ព្រឹកថ្ងៃទី១ ខែមីនា **សម្តេចតេជោ ហ៊ុន សែន** បានអញ្ជើញ
ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីកាត់បូស្សសីមាព្រះវិហារ និង
សម្តោចដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល»
ហៅវត្តជ្រៃក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងឱកាសនេះ
សម្តេចតេជោបានចាត់ទុកពាក្យ ទូន្មានប្រៀនប្រដៅរបស់ព្រះភិរម្យ
ភាសា អ៊ូ ហៅក្រមង្គុយ និងបណ្ឌិត **អ៊ូ មុន្នី** ជាពាក្យពេចន៍មាន
តម្លៃកាត់ថ្លៃពុំបានដែលមនុស្សគ្រប់គ្នាត្រូវប្រតិបត្តិប្រចាំថ្ងៃ។ សម្តេច
តេជោបានមានប្រសាសន៍ថា សម្តេចបានបោះពុម្ពផ្សាយសៀវភៅ
ទាំងពីរក្បាលនេះចំនួន ១១ម៉ឺនក្បាលសម្រាប់ចែកចាយដល់គ្រូ
បង្រៀនទូទាំងប្រទេស ដើម្បីឲ្យយកពាក្យពេចន៍របស់ព្រឹទ្ធារ្យទាំង
ពីរទៅអប់រំប្រៀនប្រដៅដល់សិស្សឲ្យពួកគេចេះគោរពមាតាបិតា
និងជាមនុស្សដែលមានក្រមសីលធម៌នៅក្នុងសង្គមផងដែរ។ សម្តេច
តេជោសង្កត់ធ្ងន់ថា «សូម្បីតែខ្ញុំក៏នៅតែមើលពាក្យប្រៀនប្រដៅនេះ
ដែរ។ ពាក្យប្រៀនប្រដៅរបស់ក្រមង្គុយនិងរបស់អាចារ្យ **អ៊ូ ចុង** ពិត
ជាមានតម្លៃកាត់ថ្លៃមិនបានទេព្រោះពាក្យកំណាព្យកាព្យជូនរបស់
គាត់ទាក់ទងនឹងការប្រតិបត្តិគុណមាតាបិតា ។

ក្នុងឱកាសនោះ សម្តេចតេជោបានថ្លែងអំពីអ្វីដែលកំពុងកើត
ឡើងដោយពលរដ្ឋខ្មែរមួយចំនួនក្រោមការជំរុញពីអ្នកនយោបាយ

ក្នុងជាតិ ធ្វើការប្រឆាំងនឹងវត្តមានរបស់សម្តេចទៅកាន់ប្រទេស
អូស្ត្រាលី ។ សម្តេចតេជោមានប្រសាសន៍ថា បុគ្គលដែលជាតំណាង
រាស្ត្របក្សប្រឆាំងអូស្ត្រាលី សញ្ជាតិកម្ពុជាម្នាក់នោះកំពុងតែរំលំ
ខ្លាំងណាស់ប៉ុន្មានថ្ងៃនេះគឺដើរដុតរូប ហ៊ុន សែន ដោយលែងធ្វើ
ការងារអ្វីទាំងអស់។ អ្នកដែលហាត់នោះគឺពួកបាតុករដែលបំផ្លាញ
តែលុយ និងពេលវេលាឥតប្រយោជន៍ ។ សម្តេចតេជោបានចំអក
ទៅអ្នកនយោបាយរូបនោះទៀតថា ដូងកែវរបស់ ហ៊ុន សែន គឺនៅ
នឹងសត្វនាគ។ ដូចនេះបើចង់សម្លាប់ ហ៊ុន សែន បាន ទាល់តែដើរ
ដុតរូបនាគ និងវាយកំទេចរូបនាគនៅតាមវត្តទៀតទៅ ។ សម្តេច
តេជោបាននិយាយបន្ថែមថា ជាមនុស្សឆ្លាត ឡប់ ។ គេបានប្រមាថ
របបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជាថា ជារបបតិរច្ឆានទៅ
ទៀត។ សម្តេចពិតជាយល់នូវការលំបាករបស់លោកនាយករដ្ឋ
អូស្ត្រាលី ក្នុងការហាមឃាត់ម្នាក់នោះ ព្រោះដោយសារតែជាតំណាង
រាស្ត្រនៃគណបក្សប្រឆាំងនៅអូស្ត្រាលី ដែលប្រឆាំងនឹងនាយករដ្ឋ
មន្ត្រីបច្ចុប្បន្នដែរ ។ សម្តេចតេជោបន្តថា ពួកគេប្រឆាំងនៅអូស្ត្រាលី
ហើយក៏មកប្រឆាំងនៅកម្ពុជាទៀត។ ពួកប្រឆាំងដាក់ទិសនយោបាយ
គឺកម្លាំងគេកម្លាំងឯង។ សម្តេចតេជោបញ្ជាក់ថា «ខ្មោចខ្ញុំស្លាប់កប់
នៅកម្ពុជា។ ខ្មោចអ្នកឯងងាប់កប់នៅបរទេស» ។ សម្តេចបើកទ្វារ
ចំហនូវកិច្ចការសន្ទនាខាងនយោបាយជាមួយអ្នកណាក៏ដោយ តែ
ត្រូវញែកឲ្យដាច់។ សម្តេចមិនអាចសន្ទនាជាមួយអ្នកណាដែលជាប់
បញ្ហាលើផ្លូវច្បាប់បានទេ ព្រោះជារឿងផ្លូវច្បាប់របស់តុលាការ ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ការអនុវត្តផ្លូវច្បាប់ទៅលើគណបក្ស
នយោបាយដែលធ្វើខុសនិងអ្នកនយោបាយដែលធ្វើខុសមិនមែនជា
ការបំផ្លាញលទ្ធិប្រជាធិបតេយ្យទេ តែជាការសង្គ្រោះលទ្ធិប្រជាធិប-
តេយ្យ និងធានាបានថា មិនមានមនុស្សស្លាប់ដោយសារតែអំពើ
អនាធិបតេយ្យរបស់ពួកជ្រុលនិយមមួយក្រុមនោះ ។ សម្តេចតេជោ
បញ្ជាក់បន្ថែមថា ទោះបីចំណាយមនុស្សមួយចំនួនដើម្បីសង្គ្រោះ
មនុស្សរាប់លាននាក់ក៏ត្រូវតែធ្វើ។ មិនទុកឲ្យអ្នកឯងមកបំផ្លាញ
ប្រទេសនេះបានទេ ។ សម្តេចមិនមែនជាអ្នកបង្កើតសង្គ្រាមទេតែ
សម្តេចគឺជាអ្នកបញ្ចប់សង្គ្រាមនៅកម្ពុជា ។ **សម្តេចតេជោ ហ៊ុន
សែន** បន្ថែមថា សម្តេចនឹងឈរឈ្មោះជានាយករដ្ឋមន្ត្រីរយៈពេល
១០ ឆ្នាំទៀត នោះ គឺជាសិទ្ធិរបស់សម្តេច និងសិទ្ធិរបស់ប្រជាជន
កម្ពុជា ។ សម្តេចតេជោអង្គុយនៅទីនេះ គឺដើម្បីការពារសេចក្តីសុខ
របស់ប្រជាជន ដើម្បីធានាថា ប្រទេសនេះទទួលបានសេចក្តីសុខ
សន្តិភាព និងការរីកចម្រើនបន្តទៀតក្រោមលក្ខខណ្ឌជាប្រទេសមាន



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានកោះប៉ែន

ឯករាជ្យ និង អធិបតេយ្យភាព ។ យើងមិនអោនក្បាលសម្រាប់ការ ដោះដូរជាមួយអ្នកណាដោយសាររឿងអ្វីមួយនោះទេ ។ ដូចនេះ ទោះតម្លៃណាក៏ដោយត្រូវការការពារឲ្យបាននូវសុខសន្តិភាព ។

* ព្រឹកថ្ងៃទី៣ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករនិយោជិតជាងពីរម៉ឺននាក់មកពីរោងចក្រសហគ្រាស ៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។

សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំនៅតែមានចេតនា ដើម្បី កសាងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិកហើយខ្ញុំកំពុង រង់ចាំនូវការឆ្លើយតបត្រឡប់មកវិញ ដើម្បីខ្ញុំបន្តនូវបេសកកម្មនុស្ស ធម៌ក្នុងការរុករកអដ្ឋិធាតុ ។ និយាយមួយពាក្យទៅគឺថា ឆ្អឹងខ្មោច របស់កងទ័ពអាមេរិក ដែលមកល្បានពានកម្ពុជានៅក្នុងចំណោម ៨៤នាក់នៅសល់ ៤៩នាក់ទៀត»។ សម្តេចតេជោបានបន្តទៀតថា ដោយសារតែសហរដ្ឋអាមេរិក បានធ្វើរឿងមិនគប្បីជាច្រើនមកលើ កម្ពុជា ដូច្នេះកម្ពុជាត្រូវតែផ្អាកការងារស្វែងរកអដ្ឋិធាតុនេះសិន សូមផ្តាំទៅលោកជំទាវ **គ្រីស ហ្វីត** ដែលកន្លងទៅធ្លាប់បានមកទី ក្រុងភ្នំពេញដោយសរសេរសំបុត្រមកខ្ញុំ។ ប៉ុន្តែក្នុងនាមរាជរដ្ឋាភិបាល នៃប្រទេសអធិបតេយ្យភាព បានឆ្លើយតបថា មានទៅមានមក។ ប្រសិនបើដោះស្រាយបញ្ហាទាំងនេះឲ្យកម្ពុជា កម្ពុជានឹងពិនិត្យមើល និងដោះស្រាយបញ្ហាទាំងនេះ ដើម្បីជួយរុករកអដ្ឋិធាតុកងទ័ព អាមេរិកដែលនៅសេសសល់។

* ព្រឹកថ្ងៃទី ៥ ខែមីនា សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្ត ល្វក់វ៉ា ស្ថិតនៅសង្កាត់ក្រាំងចេក ខណ្ឌព្រែកញ្ជៅ រាជធានីភ្នំពេញ ។ នៅទីនោះ សម្តេចតេជោបានធ្វើសារមួយសំដៅទៅកាន់អ្នកនយោ- បាយនៃអតីតគណបក្សសង្គ្រោះជាតិដែលលើកឡើងពីការចង់វិល មករកការធ្វើនយោបាយជាថ្មីតាមរយៈនៃការបញ្ចប់ទោស ដោយ តុលាការ។

សម្តេចតេជោមានប្រសាសន៍ថា មានលិខិតពីក្រុមអ្នកនយោ- បាយនៃគណបក្សប្រឆាំង ដែលត្រូវបានតុលាការកំពុងកាត់សិទ្ធិ

ធ្វើនយោបាយរយៈពេល ៥ឆ្នាំ ដើមកកាន់សម្តេចដើម្បីសុំឲ្យផ្តល់ សិទ្ធិនយោបាយដល់ពួកគេឡើងវិញ ។ អតីតអ្នកនយោបាយទាំង នោះ ក៏បានធ្វើលិខិតពីរផ្សេងទៀត ទៅកាន់**សម្តេចបុលសែនភក្តី សាយ ឈុំ** ប្រធានព្រឹទ្ធសភាដែលកំពុងទទួលរាជានុសិទ្ធិជា ប្រមុខរដ្ឋស្តីទី និងលោក **ឱក មន្ត្រី** ប្រធានតុលាការកំពូលផង ដើម្បី សុំឲ្យអន្តរាគមន៍អំពីរឿងនេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អ្នកដែលត្រូវបានតុលា- ការកាត់សិទ្ធិធ្វើ នយោបាយមកដល់ពេលនេះមិនទាន់ មានច្បាប់ ណាសម្រាប់ការលើកលែងទោសឲ្យរួចផុតពីការកាត់សិទ្ធិធ្វើនយោ- បាយទេ ។ ខុសគ្នា ជាមួយពួកជាប់គុក ។ ពួកជាប់គុកគឺមានសាល ក្រមសាលាពីតុលាការ។ ច្បាប់ស្តីពីពន្ធនាគារបានអនុញ្ញាតឲ្យ នាយករដ្ឋមន្ត្រីមានសិទ្ធិស្នើសុំលើកលែងទោសទៅព្រះមហាក្សត្រ។ ដូចនេះបើអស់លោកចង់បានការលើកលែងទោសនោះត្រូវកាត់ឲ្យ ជាប់គុកជាថ្មីទៀត បន្ថែមលើការកាត់សិទ្ធិនយោបាយ» ។ សម្តេច តេជោបន្តថា រឿងរ៉ាវវាបានចាប់ផ្តើមពីអ្នកឯងតែម្តង ដែលមាន ចេតនាផ្តល់រំលំរដ្ឋាភិបាលស្របច្បាប់ យុបយិតជាខ្សែសង្វាក់ហើយ ប្រព្រឹត្តនូវអំពើក្បត់ជាតិ ។ ដូចនេះ សូមបញ្ជាក់ត្រឡប់ទៅវិញថា លិខិតដែលអ្នកឯងបានផ្ញើមកឲ្យខ្ញុំបានចារនៅលើនោះថា មិន ឆ្លើយតបនឹងរក្សាទុក ។

* ព្រឹកថ្ងៃទី៧ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាងមួយម៉ឺននាក់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅទីនោះសម្តេចបានផ្តល់អនុសាសន៍ ដល់ក្រសួងពាក់ព័ន្ធចំពោះចំណាត់ការដល់ក្រុមហ៊ុន ឬម្ចាស់រោងចក្រ ដែលរត់ចោលមិនទទួលខុសត្រូវចំពោះកម្មករ កម្មការិនី។

សម្តេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបញ្ចេញ សាច់ប្រាក់ ៤,៦លានដុល្លារនេះរួចហើយ ដើម្បីដោះស្រាយជូន កម្មករជាងបួនពាន់នាក់កាលពីពេលកន្លងទៅថ្មីៗនេះ។ សង្ឃឹមថា ថ្ងៃក្រោយនឹងមិនមានបញ្ហាកើតឡើងទៀតទេ ។ ត្រូវមានការធានា មួយមិនអាចចេះតែរត់ចោលកម្មករនោះឡើយ។

* ព្រឹកថ្ងៃទី៨ ខែមីនា សម្តេចតេជោ បានអញ្ជើញចូលរួមជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨មីនាលើកទី១០៧ ក្រោមប្រធានបទ «**ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ**» ដែលរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោមានប្រសាសន៍ក្នុងឱកាសនេះថា បច្ចុប្បន្នស្ត្រីជា ច្រើនបានទទួលឱកាស ចូលរួមក្នុង ការងារស្ទើរគ្រប់វិស័យហើយ ត្រូវបានគាំទ្រ និងលើកទឹកចិត្តតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ ស្ត្រីឱ្យមានភាពរឹងមាំក្នុងជីវិត ។ ជាក់ស្តែងសម្រេចបានលទ្ធផលល្អ ប្រសើរច្រើនលើការងារលើកកម្ពស់ និងអភិវឌ្ឍស្ត្រីក្នុងនោះមាន ដូចជា ក្នុងវិស័យមុខងារសាធារណៈចំនួនស្ត្រីបានកើនឡើងពី ៣២% នៅឆ្នាំ ២០០៧ ដល់ ៤១% នៅឆ្នាំ ២០១៧។ លទ្ធផលនេះ ដោយសារការជ្រើសរើសមន្ត្រីរាជការថ្មី ដែលត្រូវជ្រើសរើសស្ត្រី ចំនួន ពី ២០% ទៅ ៥០% និងការពន្យារអាយុចូលនិវត្តន៍មន្ត្រីរាជ ការជាស្ត្រីដល់អាយុ ៦០ ឆ្នាំ។

សម្តេចតេជោបន្តថា ការលើកកម្ពស់សិទ្ធិស្ត្រី មិនមានន័យថា ស្ត្រីមានសិទ្ធិតែមួយថ្ងៃនោះទេ សិទ្ធិស្ត្រីជាសិទ្ធិមនុស្សនៅក្នុងពិភពលោកដែលមានចំនួន៤៩,៦%។ សិទ្ធិស្ត្រីមិនគួរមានតែមួយថ្ងៃនៅថ្ងៃទី ៨ ខែមីនានោះទេ គឺត្រូវមាន ៣៦៥ ថ្ងៃជាប់គ្នាតែម្តង ។ ប៉ុន្តែថ្ងៃនេះយើងយកធ្វើជាកម្មវត្ថុនៃការជួបជុំហើយលើកជាប្រធានបទដើម្បីជំរុញចលនាទៅមុខតែប៉ុណ្ណោះ ប៉ុន្តែមិនត្រូវគិតថាទិវាសិទ្ធិស្ត្រីមានត្រឹមតែមួយថ្ងៃនោះទេ ។

✱ ថ្ងៃទី១០ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៤ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍» ដែលប្រារព្ធឡើងជាដំបូងនៅក្នុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចតេជោមានប្រសាសន៍ថា យើងត្រូវតែចាត់ទុកថាកម្ពុជាជាប្រទេសដែលមានភ័ព្វសំណាង ដោយយើងមានសមុទ្រ មានទន្លេ មានបឹងប្រាសាទ យ៉ាងច្រើនគ្របដណ្តប់នៅក្នុងផ្ទៃប្រទេសបន្ថែមទៅដោយការអភិវឌ្ឍទាំងឡាយ ដែលយើងប្រើប្រាស់ទន្លេធ្វើជាគោលដៅនៃវិស័យទេសចរណ៍ ដែលមានអន្តរសកម្មយ៉ាងធំនៅក្នុងការអភិវឌ្ឍព្រះរាជាណាចក្រ កម្ពុជាជាពិសេសទៅលើបញ្ហាដែលទាក់ទងជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន ។ សម្តេចតេជោសង្ឃឹមថា បុណ្យទន្លេ នឹងបន្តធ្វើជារៀងរាល់ឆ្នាំហើយបន្តផែនការផ្ទៃក្នុងទៅឆ្នាំមួយ ។ បេតិកភណ្ឌដែលនឹងត្រូវទទួលបានជាម្ចាស់ផ្ទះគឺជាបេតិកភណ្ឌនៃខេត្ត ដែលមានការអភិវឌ្ឍហើយមិនមែនគ្រាន់តែខេត្តដែលរស់នៅតាមដងទន្លេមេគង្គ និងតាមដងទន្លេបាសាក់នោះទេដែលត្រូវធ្វើ ។ ប៉ុន្តែខេត្តដែលនៅជុំវិញដងទន្លេសាបក៏មានសិទ្ធិនឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំបុណ្យទន្លេដែរ ។ ការរៀបចំនេះក៏បង្កើតនូវការទាក់ទាញនូវពិធីនានាឲ្យកាន់តែច្រើន។ ប្រជាពលរដ្ឋរបស់យើងនឹងទទួលបានផលតាមរយៈនោះ ។

✱ ព្រឹកថ្ងៃទី១៣ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ១ ប្រវែង ៤ គីឡូម៉ែត្រ ពីគល់ស្ពានព្រះមុនីវង្សផ្នែកខាងកើតដល់តំបន់បឹងស្មៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សម្តេចតេជោមានប្រសាសន៍ថា ៖ "បទពិសោធន៍គ្រប់គ្រាន់ណាស់ហើយ។ កម្ពុជាត្រូវធ្វើជាម្ចាស់លើប្រទេសរបស់ខ្លួន។ កម្ពុជាត្រូវការជំនួយពីមិត្តភក្តិ។ ត្រូវការភាពជាដៃគូជាមួយ មិត្តភក្តិ ។ ត្រូវការកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិ។ ក៏ប៉ុន្តែកត្តាសម្រេចកំណត់គឺប្រជាជនកម្ពុជាខ្លួនឯងតែប៉ុណ្ណោះ។ គ្មានអ្នកណាស្តាប់ជាមួយយើង ក្រៅពីយើងនោះទេ។ បទពិសោធប្រាប់យើងបែបនេះ..." ។ ត្រូវចងចាំឲ្យច្បាស់កាលពីមុនយើងទេដែលជាអ្នកស្តាប់គ្មាន អ្នកណាមកស្តាប់ជំនួសយើងទេ ។ គេមកដុតផ្ទះយើង។ រឿងដែលលំបាកបំផុត គេយកពូថៅមកវាយយើងហើយ គេឲ្យយើងសងថ្លៃពូថៅគេទៀត... ។ សម្តេចតេជោបន្ថែមថា "យើងជំពាក់បំណុលបរទេសមួយចំនួនមិនមែនយើងជាអ្នកខ្ចីទេ គឺ លន់ នល់ ជាអ្នកខ្ចី ។ បានសេចក្តីថា ទិញគ្រាប់បែកមកទម្លាក់ នៅលើទឹកដីរបស់យើង ។ វាប្រៀបដូចជាយកពញ្ញូមកវាលើក្បាលយើង។ បន្ទាប់មកថា ប្រឡាក់ពញ្ញូអញដូច្នេះត្រូវសងលុយអញ ។ នេះជា



សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកជាផ្លូវការពិធីបុណ្យទន្លេលើកទី ៤ ដែលប្រារព្ធឡើងជាដំបូងនៅក្នុងតាខ្មៅ ខេត្តកណ្តាល

ការឈឺចាប់សម្រាប់យើង ។ អីចឹងខ្មែរត្រូវតែធ្វើជាម្ចាស់លើជោគ-វាសនារបស់ខ្មែរ មិនត្រូវទោរទន់ តាមរបៀបបង្ខំរបស់អ្នកណាមួយទេ ហើយរដ្ឋអធិបតេយ្យគឺធ្វើដូច្នេះ។ សម្តេចតេជោបន្ត ៖ "មានអ្នកខ្លះមិនទាន់ស្គាល់កម្ពុជាពិតប្រាកដទេ។ ដូចនេះយើងត្រូវរៀនស្គាល់ខ្លួនយើងឲ្យបានច្បាស់ ។ សេដ្ឋកិច្ចរបស់យើងមិនមែនពឹងពាក់តែអ្នកណាម្នាក់នោះទេ។ យើងមានច្រមុះពីរ និងមាត់មួយសម្រាប់ដកដង្ហើម។ បើច្រមុះមួយស្ទុះ ដកមួយទៀតបើច្រមុះដកមិនបានដកតាមមាត់ទៅ..." ។

✱ ព្រឹកថ្ងៃទី១៤ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានកោះប៉ែនប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២០ម៉ែត្រឆ្លងកាត់ដៃទន្លេមេគង្គក្នុងខេត្តកំពង់ចាម។ ស្ពាននេះសាងសង់ថវិការបស់រាជរដ្ឋាភិបាលទាំងស្រុងចំនួន ១៣,៤៥លានដុល្លារ និងស្ថាបនាដោយកងវិស្វកម្មក្រសួងការពារជាតិ។ សម្តេចតេជោមានប្រសាសន៍ក្នុងឱកាសនោះថា ប្រសិនបើយើងប្រមូលផ្តុំគ្រប់មធ្យោបាយដែលយើងមានទាំងអស់ គឺយើងអាចធ្វើស្ពានគ្រប់ប្រភេទឆ្លងកាត់ទន្លេទោះក្នុងជម្រៅណា វែងប៉ុណ្ណាក៏យើងអាចធ្វើទៅបានដែរ ។ នេះជាបទពិសោធន៍ជោគជ័យរបស់យើងចំណាស់ ដោយយើងមិនគ្រាន់តែអង្គុយរង់ចាំសុំជំនួយពីបរទេសនោះទេ តែយើងបានសម្រេចចិត្តដ៏ត្រឹមត្រូវមួយថាយើងត្រូវរៀនធ្វើម្ចាស់ដោយខ្លួនឯង ។ សម្តេចតេជោបន្តថា ស្ពាននេះបើកសាងដោយបរទេសវាមានតម្លៃមិនតិចជាង ២០ លានដុល្លារនោះទេ តែកសាងដោយខ្មែរយើងចំណាយអស់តែជាង ១៣ លានដុល្លារប៉ុណ្ណោះ នេះហើយដែលហៅថា ខ្មែរនោះ។ អាចចាត់ទុកថាជាស្ពានដំបូងដែលកម្ពុជាធ្វើហើយយើងនៅមានស្ពានច្រើនណាស់ដែលត្រូវសាងសង់នៅតាមព្រែក តាមស្ទឹងតាមទន្លេ ។ សម្តេចតេជោបន្តថាយើងនឹងសិក្សាមើលថាស្ពានមួយចំនួនដែលជាតម្រូវការចាំបាច់ ហើយមិនមានជំនួយពីបរទេសយើងនឹងធ្វើដោយខ្លួនឯង ។

ក្នុងឱកាសនោះ ដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បើកការស៊ើប

អង្កេតលើករណីលោក សម រង្ស៊ី និងមេដឹកនាំជនជាតិភាគតិច វៀតណាម ដើម្បីប្រមូលភស្តុតាងចាត់វិធានការតាមផ្លូវច្បាប់ ។ សម្តេចតេជោមានប្រសាសន៍ថា «ឥឡូវកើតហើយ ទៅចុះ ហត្ថលេខាកាត់ដីឲ្យគេ បួនខេត្ត ។ ចោទ ហ៊ុន សែន កាត់ដីឲ្យ វៀតណាម ។ ដល់ឥឡូវកើតហើយចេញមុខមកហើយសន្យាបើគេ ឈ្នះគេកាត់ដីបួនខេត្តឲ្យគេ ។ ដល់ទៅភ័យពេកហៅមនុស្សចេញ មកធ្វើជាវីដេអូឃ្លីបមួយ បញ្ជាក់ថា កុក ស ជាខ្មែរ ប័ណ្ណបើកបរក៏ជា ខ្មែរ ប័ណ្ណផ្សេងៗទៀតក៏ជាខ្មែរ ។ អីចឹងសុំឲ្យលោក កុក ស ធ្វើការ បញ្ជាក់ ស្រាប់តែលោក កុក ស អត់ចេះខ្មែរមួយម៉ាត់។ សម្តេច តេជោបន្ថែមថា រឿងនេះមិនតូចទេ។ ក្រសួងមហាផ្ទៃកំពុងតែធ្វើ កិច្ចការងារនេះ ស្រាវជ្រាវលើសំណុំរឿងក្បត់ជាតិមួយនេះថែម ទៀត ។ កុំភ្លេចរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវចាត់ចែងរឿងហ្នឹងជាមួយ មហាផ្ទៃ ។ រឿងក្តីមួយនេះជារឿងធំណាស់ ហើយនេះជាអំពើក្បត់ ជាតិចេញមកច្បាស់ក្រឡេក ។ ប៉ុន្តែយើងអត់ត្រូវធ្វើទង្វើទិសទេ ព្រោះត្រូវស៊ើបអង្កេតឲ្យបានម៉ត់ចត់ហើយត្រូវដំណើរការតាមយន្ត ការច្បាប់។ គ្មានអ្នកណាមានសិទ្ធិកាត់ដីកម្ពុជាឲ្យជនបរទេសនោះ ទេ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានបង្ហាញឲ្យដឹងថា ជនក្បត់ សម រង្ស៊ី នៅមានរឿងលួចចរចាស្ងាត់ៗជាមួយឧបនាយករដ្ឋមន្ត្រី វៀតណាម និងរដ្ឋមន្ត្រីការបរទេសវៀតណាម ក្នុងពេលដែលគេទៅ ទស្សនកិច្ចនៅទីក្រុងហាណូយ និងខេត្ត តៃនិញ របស់វៀតណាម ទៀតកាលពីអំឡុងឆ្នាំ២០០៣-២០០៤ ផងដែរ ។ សម្តេចតេជោ បានបន្តថា “ខ្ញុំទើបតែដឹងដែរ ឋានៈឧបនាយករដ្ឋមន្ត្រី ឋានៈរដ្ឋមន្ត្រី ការបរទេសទៅលួចចរចាស្ងាត់ៗហើយជេរគេអយ័យវៀតណាម។ ខ្លួនឯងទៅលួចចរចាជាមួយវៀតណាមស្ងាត់ៗ ។ ម្នាក់នោះគឺ ឧបនាយករដ្ឋមន្ត្រី រៀង ម៉ាញ៉ូកឹម និងមួយទៀតជារដ្ឋមន្ត្រី ការបរទេស ។ យើងបានទទួលដំណឹងថែមទៀតថា អ្វីដែល ហ៊ុន សែន មិនព្រម គេព្រមហើយគេជួយសម្រួលចំពោះអាណិកជន វៀតណាមនៅកម្ពុជាថែមទៀត ដើម្បីឲ្យទទួលបានសញ្ញាតិ ក្នុង ពេលដែលរដ្ឋបាល ហ៊ុន សែន មិនទាន់បានផ្តល់សញ្ញាតិឲ្យអាណិក - ជនទេ ។ ព្រោះសញ្ញាតិចូលបានលុះត្រា តែមានព្រះរាជក្រឹត្យ ... ។ ប៉ុន្តែហេតុអីគេទៅចរចាស្ងាត់ៗ ក្នុងពេលអ្នកឯងជេរខ្ញុំថា ជា អាយ៉ង។ សម្តេចតេជោមានប្រសាសន៍ទៀតថា ទឹកកាន់តែថ្លា មើលឃើញត្រីកាន់តែច្បាស់។ អំពើស្មោកគ្រាករបស់អ្នកឯង ដើម្បីគ្រាន់តែអំណាច សូម្បីជលប្រយោជន៍ជាតិលើបញ្ហាទឹកដីអ្នក ឯងមិនបានគិតផង។ ទឹកដីកូសាំងស៊ីនមិនមែនបាត់បង់ក្នុងសម័យ កាលសម្តេចនោះទេ ហើយបច្ចុប្បន្នសម្តេចការពារឲ្យបានតែទឹកដី ដែល **សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ** បន្សល់ ទុកឲ្យតែប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ។

* ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះ **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុប ការងារឆ្នាំចាស់ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។ **សម្តេចតេជោ ហ៊ុន សែន** បានកោត សរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំង និងមន្ត្រីរាជការទាំងអស់ នៃក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយ ស្មារតីខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងឆ្នាំ ២០១៧។



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីបញ្ហាពិភពលោក ជួបស្ថានភាពប្រែប្រួលខ្លាំង តែកម្ពុជានៅតែអាចរក្សាបាននូវ សុខសន្តិភាព។ បើទោះបីកម្ពុជារងការវាយប្រហារពីចលនាមួយ ចំនួនយ៉ាងណាក្តី តែកម្ពុជានៅតែអាចរួមគ្នារក្សាបាននូវរដ្ឋធម្មនុញ្ញ របស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថាឆ្នាំ២០១៨ ជាឆ្នាំទី៥ និងឆ្នាំចុងក្រោយ នៃការអនុវត្តន៍កម្មវិធីនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ ដែលកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវរក្សាការពារ និងពង្រឹងឲ្យបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។ សម្តេចតេជោ ជំរុញឲ្យកងកម្លាំង ខិតខំរួមគ្នាធានាឲ្យបាននូវការបោះឆ្នោតជាតិលើកទី៦ ដែលត្រូវ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឲ្យប្រព្រឹត្តទៅបានដោយសេរី យុត្តិធម៌ និងតម្លាភាព ។

* នៅព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នេះ **សម្តេចអគ្គ- មហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណា- ចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋាន សាងសង់ និងធ្វើអោយប្រសើរឡើងនូវកំណាត់ផ្លូវជាតិ លេខ៥ ពី ខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន- ជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។ ក្នុងពិធីថ្ងៃនេះ ក៏មានការ ចូលរួមពី លោក Hidehisa HORINOUCI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំ នៅកម្ពុជា និងសមាជិកនៃរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងរាប់ពាន់នាក់ផងដែរ។ កំណាត់ ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ដែលបើកការដ្ឋាន សាងសង់នេះ គឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) កម្រាស់ ១៥ សង់ទីម៉ែត្រ និងពង្រីកឲ្យកាន់តែធំជាងមុនមាន០៤គន្លង។ ក្រៅពី ការស្តារ និងពង្រីកកំណាត់ផ្លូវនេះ ក៏មានការសាងសង់ផ្លូវរវាងក្រុង ០២ខ្សែផងដែរ ក្នុងនោះគឺមានផ្លូវរវាង ក្រុងបាត់ដំបងប្រវែង ២៣, ៩២គីឡូម៉ែត្រ និងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ ដែល ទាំងអស់ត្រូវចំណាយថវិកាប្រមាណ ១៩,៩៨៨ លានយើន ជប៉ុន

កសាងវិថីថ្មីមួយខ្សែក្នុងខេត្ត កោះកុង ជាការព្រួញទៅដល់ គុណបការៈដ៏ថ្លៃថ្លារបស់ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូមង



សម្តេចចក្រី ហេង សំរិទ្ធ សម្តេចកក្កី សាយ ឈុំ និងសម្តេចពិជ័យ ទៀ ឆាញ់ អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់វិថី សាយ ភូមង និងសមិទ្ធផលជាច្រើននៅខេត្តកោះកុង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឈ្មោះវិថីមួយខ្សែក្នុងខេត្តកោះកុង ថា វិថី សាយ ភូមង និងរូបសំណាកឯកឧត្តមព្រឹទ្ធាចារ្យ ដើម្បីតបស្នង គុណបការៈដ៏ថ្លៃថ្លារបស់ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូមង អតីតសមាជិក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាអតីតប្រធានគណៈ- កម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ដែលបានបូជា កម្លាំងកាយចិត្តដើម្បីជាតិមាតុភូមិស្ទើរពេញមួយជីវិត កាល ដែលឯកឧត្តមនៅមានជន្មាយុ ។ វិថីដែលមានទទឹង ២៣ម៉ែត្រ និងប្រវែង ៦៨គីឡូម៉ែត្រនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ ប្រធានរដ្ឋសភា និងជាប្រធាន កិត្តិយសគណបក្សប្រជាជន កម្ពុជា និងលោកជំទាវ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពី សំណាក់សម្តេចវិបុលសេនាកក្កី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណ- បក្សប្រជាជនកម្ពុជា និងសម្តេចពិជ័យសេនា ទៀ ឆាញ់ សមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។

វិថីនេះបានចាប់ផ្តើមសាងសង់ពីឆ្នាំ២០០៨ និងបានបញ្ចប់ជាស្ថាពរ នៅដើមឆ្នាំ២០១៥ ដោយរួមបញ្ចូលទាំងសមិទ្ធផលធំៗជាច្រើនទៀត ដែល បានស្ថាបនាឡើងនៅលើទឹកដីខេត្តកោះកុង ចំណាយថវិកាអស់ចំនួន ១៥៣លានដុល្លារ ។ ដោយមើលឃើញនូវពលិកម្មស្ទើរពេញមួយជីវិត របស់ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូមង ចំពោះជាតិមាតុភូមិ កាលពីនៅ មានជន្មាយុ និងដើម្បីជាការតបស្នងគុណបការៈដ៏ថ្លៃថ្លានោះ ឯកឧត្តម សាយ សំរេង រដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្នើសុំសម្តេចអគ្គមហាសេនា- បតីតេជោ ហ៊ុន សែន ដើម្បីប្រសិទ្ធិនាមវិថីនេះ ជាវិថី សាយ ភូមង ។ វិថី សាយ ភូមង មានប្រវែង ៦៨គីឡូម៉ែត្រ ចាប់ពីចំណុចរូបសំណាក ដែលស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក រហូតទៅដល់ចំណុចកូនកកក្នុង ភូមិកៀនត្រឡាញ់ ឃុំភ្លឺមាស ស្រុកគិរីសាគរ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ បានមានប្រសាសន៍ អបអរ- សាទរកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលបាន ដាក់សម្ពោធនាឱកាសនេះ ។ សម្តេចបានលើក ឡើងថា វិថីនេះពិតជា មនុញ្ញផលប្រសូត្រចេញពីជំនឿ និងការលះបង់របស់ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូមង និងលោកជំទាវ ខ ភូមង ព្រមទាំងក្រុមគ្រួសារ ដែលបាន លះបង់កម្លាំងកាយចិត្តក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ។ សម្តេច- ចក្រីប្រធានរដ្ឋសភាបានចាត់ទុកថា សមិទ្ធផលដ៏ថ្លៃថ្លានេះជាហេដ្ឋារចនា- សម្ព័ន្ធមួយទៀតរបស់ខេត្តកោះកុងបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលខេត្តបានកសាងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ អភិវឌ្ឍន៍ប្រទេសជាតិតែឈប់ឈរ ។ សម្តេចចក្រីបានមានប្រសាសន៍ថា៖ «យើងប្រារព្ធពិធីសម្ពោធវិថី សាយ ភូមង នាពេលនេះ គឺស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខ- សន្តិភាពពេញលេញ មានការអភិវឌ្ឍន៍គ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ- រូបវន្ត និងអរូបវន្តដែលបានធ្វើឱ្យប្រទេសជាតិយើងរក្សាបាននូវស្ថិរភាព នយោបាយមានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានកិត្យានុភាពល្បីល្បាញលើ ឆាកអន្តរជាតិ» ។

បន្ទាប់មកសម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ បានបំពាក់គ្រឿង ឥស្សរិយយស ប្រភេទព្រះសង្ឃ និងជូនដល់សប្បុរសជននានា ដែលបាន ចំណាយធនធានផ្ទាល់ខ្លួន និងកម្លាំងកាយក្នុងការចូលរួមចំណែកកសាង សមិទ្ធផលសង្គមជូនប្រទេសជាតិ ។ សម្តេចចក្រីក៏បានចែកជូនអំណោយ វត្ថុអនុស្សាវរីយ៍ ដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងលោកយាយជីលោកតាជី ដែលបានចូលរួមក្នុងកម្មវិធីនេះដែរ ។

ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូមង ជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើពលិកម្ម ដើម្បីជាតិមាតុភូមិតាំងពី ឆ្នាំ១៩៤៨ មកម្ល៉េះ ដោយឯកឧត្តមព្រឹទ្ធាចារ្យបានចាប់ផ្តើមចូលរួមជាមួយ ចលនាខ្មែរឥស្សរៈ ។ ឯកឧត្តមព្រឹទ្ធាចារ្យប្រសូត្រនៅឆ្នាំ១៩២០ និងបាន ទទួលមរណភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ។

សម្តេចក្រឡាហោម ស ខេង អញ្ជើញមេធាវីបឋមសិលា សាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង



សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលា សាងសង់អគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ពិធីអបអរសាទរដែលក្រុងបាត់ដំបងទទួលបានជ័យលាភីវដ្តលបីទង និងទីក្រុងស្អាត

កាលពីថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ីដេអ៊ីសា ហ័រ៉ូណូឈិ (Hidehisa Horonouchi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុន ប្រចាំប្រទេសកម្ពុជាបានអញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតម្លៃជិត ១៥លាន ដុល្លារ ជូនក្រសួងសុខាភិបាលតាមរយៈអង្គការចែក។

នៅក្នុងពិធីនោះសម្តេចក្រឡាហោម ស ខេង បានមាន ប្រសាសន៍ថា គុណភាពទូទៅនៃសេវាសុខភាពសាធារណៈត្រូវបានកែលម្អហើយ ប៉ុន្តែគុណភាពសេវា ជាពិសេសសេវាសម្រាក ព្យាបាល និងថែទាំ នៅមិនទាន់ឆ្លើយតបទៅនឹងសេចក្តីរំពឹងទុក របស់អ្នកជំងឺ ឬអតិថិជននៅឡើយទេ ។ ដូចនេះ ក្រសួងសុខាភិបាលគប្បីត្រូវបន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាល បង្កើនសមត្ថភាព គ្លីនិក ការពង្រឹងយន្តការ និយ័តកម្ម ការត្រួតពិនិត្យ និងតាមដានគុណភាពជាប្រចាំ និងពង្រាយបុគ្គលិកជំនាញតាមនិយាមបច្ចេកទេស ។ មន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសមិទ្ធផលទ្រព្យសម្បត្តិនានាដូចជា មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ឧបករណ៍បរិក្ខារពេទ្យឲ្យបានគង់វង្ស និងរក្សាបាននូវអនាម័យល្អ ស្អាតជានិច្ច ដោយចាត់ទុកថា សមិទ្ធផលទាំងនេះជារបស់បងប្អូនទាំងអស់គ្នា ។ ត្រូវខិតខំពង្រឹងសមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយភាពថ្លៃថ្នូររាក់ទាក់យកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺគ្រប់រូបដោយគ្មានរើសអើង ។ មន្ទីរសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលស្រុក រួមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវខិតខំពង្រឹងការគ្រប់គ្រងវិស័យសេវាសុខាភិបាលឯកជន ដើម្បីឈានទៅលុបបំបាត់ឱសថក្លែងក្លាយ និងសេវាឯកជនខុសច្បាប់ ។

គម្រោងសាងសង់អគារមន្ទីរពេទ្យនេះមាន ៣អគារ ជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការចែក ជប៉ុន ក្រោមជំនួយឥតសំណងត្រូវសាងសង់លើផ្ទៃដីទំហំ ៣ ៩២៤ ម៉ែត្រក្រឡាមាន៖ អគារទី១មានទំហំ ១២ម៉ែត្រគុណ៨,៨០ម៉ែត្រមានកម្ពស់៥ជាន់អគារទី២មានទំហំ ៣៨ម៉ែត្រ គុណ១៥ម៉ែត្រ (ជាន់ផ្ទាល់ដី) និងអគារទី៣ មានទំហំ ៧៨ម៉ែត្រ គុណ១៥ម៉ែត្រ មានកម្ពស់២ជាន់ ។ អគារទាំងបីនេះមានបំពាក់សម្ភារៈ និងបរិក្ខារពេទ្យសរុបជាច្រើន ១៤៥៣លានយ៉េន ប្រហែល ១៤.៥៣០.០០០ ដុល្លារអាមេរិក ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅអំឡុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ។

នៅរសៀលថ្ងៃទី១៤ ខែមីនា ដដែល សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញចូលរួមពិធីអបអរសាទរ ដែលក្រុងបាត់ដំបងទទួលបានជ័យលាភីវដ្តលបីទង និងទីក្រុងស្អាត ព្រមទាំងធ្វើការ ហែរក្បួនតាម ផ្លូវសំខាន់ៗនៅក្នុងទីរួមខេត្តបាត់ដំបងផងដែរ ។



ពិធីដង្ហែរអបអរការទទួលបានជ័យលាភីវដ្តលបីទង និងទីក្រុងស្អាតនៅទីក្រុងបាត់ដំបង

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **ទួន ឡៀង** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យកាត់បូសសីមាព្រះវិហារ បុណ្យឆ្លងសម្ពោធសមិទ្ធផលនានានៅវត្តពោធិវង្សហត្ថី ហៅវត្តពោធិ ស្ថិតក្នុងឃុំ

ទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ឯកឧត្តមបណ្ឌិត **ទួន ឡៀង** អញ្ជើញបំពាក់មេដាយស្ថាបនាជាតិ គ្រឿងឥស្សរិយយសប្រភេទព្រះសង្ឃ ជូនមន្ត្រីរាជការ សប្បុរសជន ពិធីប្រភេទ ចែកជូនថវិកាសម្ភារៈ ចំពោះព្រះសង្ឃ មន្ត្រីរាជការ ប្រជាជន និងពិធីកាត់ខ្សែបូរកាត់បូសសីមាចូរមក ។

ថ្ងៃទី ១១ មីនា ឆ្នាំ២០១៨ **សម្តេចពិជ័យសេនា ឡៅ បាញ់** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេកព្រះវិហារ វត្តបឹង ខ្នារ ឃុំខ្នារធ្លា ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងដែលជាអំណោយដ៏ថ្លៃថ្លារបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។



ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ **ម៉ែន សំអុន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីជួសជុលប្រាសាទចតុមុខ ស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្កមថ្មី ខេត្តព្រះវិហារ ។

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **កែ គឹមយ៉ាន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ស្ថិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។



ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៨ ឯកឧត្តម **អ៊ុន វ៉ាហ៊ុន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំងបានអញ្ជើញពិនិត្យការដ្ឋានសាងសង់សំណង់លូប្រអប់ចំនួន ២ កន្លែង នៅភូមិ អូរលយ ឃុំជើងគ្រាវ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម **មិន ឈិន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាមជ្ឈមណ្ឌលស្តីពី ទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញសម្តេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការសារមន្ទីរធម្មជាតិសកល **សម្តេចតេជោ ហ៊ុន សែន** ព្រះវិហារ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រែអែម ស្រុកជាំក្បាន ខេត្តព្រះវិហារ។

ថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៨ ឯកឧត្តម **ទេព ខន** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៤២ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានណែនាំឲ្យសិស្សកាមគ្រប់រូបត្រូវចេះយកការយល់ដឹង ដែលទទួល បានបន្ថែមពីវគ្គសិក្សានេះ ទៅប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែងនៅស្ថាប័ន អង្គភាព របស់ខ្លួននៅក្នុងចលនាបរិយាសន៍ ក៏ដូចក្នុងជីវភាពរស់នៅឲ្យមានប្រសិទ្ធភាពពិតប្រាកដ ។



ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **ហាស សុភា** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក អញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាស្ថានបេតុងមួយខ្សែប្រវែង ៤៥ ម៉ែត្រ ទទឹង ៨ ម៉ែត្រស្ថិតនៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្មកងទ័ពជើងគោក។ ការស្ថាបនាបានប្រហែល៨៤% និងបញ្ចប់នៅក្នុងអំឡុងខែមិថុនាខាងមុខ។

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម **ហ៊ុន ណេង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ នៃរដ្ឋសភា និងលោកជំទាវជាតំណាងដ៏ខ្ពង់ខ្ពស់**សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបញ្ចុះខ័ណ្ឌសីមាសម្តេចឆ្លងព្រះវិហារ វត្តខ្មែរ លុម្ពិនី ស្ថិតនៅក្នុងប្រទេសនេះប៉ាល់ ។



ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **ង៉ា សុខាវ៉ា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជន កម្ពុជា ចំនួន ៣ ៧៥៨ នាក់ នៅ វត្តស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **ស៊ុយ សែម** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តពោធិ៍សាត់បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ ១ ២០០ នាក់ ក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ថ្ងៃទី២២ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **យ៉ាន សូរស័ក្តិ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមន្ទីរពិសោធន៍ខ្នាតតូច ទី៣ សម្រាប់សាខាកាំកុងត្រែលខេត្តបន្ទាយមានជ័យដើម្បីថែរក្សាសុខមាលភាពប្រជាជន ក្នុងខេត្តជាយថាមួយនេះ។



ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **វេជ្ជ សាខុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរបានអញ្ជើញចូលរួមពិធីបុណ្យសម្ពោធលូតកុដិ ផ្លូវបេតុង បង្គោលភ្លើង និងសមិទ្ធផលនានាក្នុងវត្តពុទ្ធខេត្តារាម (ហៅវត្តស្រម៉) ស្ថិតក្នុងភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ **មិថុនា ភូមិ** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសាលាគណ សាលាតម្កល់សព និងពុទ្ធាភិសេក នៅវត្តជោត្តញ្ញាណ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ លោកជំទាវលើកឡើងថា ដោយសារមានសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ វិស័យពុទ្ធប្រាសាទមានការរីកចម្រើនទូទាំងប្រទេស សមិទ្ធផលថ្មីៗរួមមាន សាលាគណ សាលាបាលី កុដិថ្មីៗដ៏ធំធេង កុដិព្រះគ្រូមេគណ អណ្តូងទឹក ស្រះទឹក របង និងក្លោងទ្វារ ទុកប្រើប្រាស់ជាប្រយោជន៍របស់ពុទ្ធបរិស័ទទាំងអស់និងសូមបន្តជួយថែរក្សាឲ្យបានគង់វង្ស យូរអង្វែងតទៅ ។



ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **ជាន គាយ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត និងសម្រាប់អបអរសាទរកំពតសង្គ្រាន្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ខែមេសាឆ្នាំ២០១៨ខាងមុខនេះ។ ពិធីនេះប្រារព្ធឡើងនៅលើសួនច្បារខាងត្បូងកីឡាលើទឹកក្រុងកំពត ។ ក្នុងពិធីនេះដែរមានវត្តមាន ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពមន្ត្រីរាជការកងកម្លាំងទាំងបីយុវជនយាយជីតាជីបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករបានចូលរួមបួងសួងផងដែរ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេស បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ជាមួយប្រធាន គណៈកម្មាធិការគណបក្ស នៅតាមបណ្តាប្រទេស

ក្រោមអធិបតីភាព ឯកឧត្តម **សោម សៀង** ប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាល ឯកឧត្តម **កែ ម៉ុងខៀង** ប្រធានក្រុម ការងារយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម **អ៊ុច មុន្នី** អនុប្រធានគណៈកម្មាធិការគណបក្សក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ឯកឧត្តម **ហ៊ុន ម៉ាណែត** ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេស ។

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារយុវជនគណបក្ស ខេត្ត បានចូលរួមសន្និបាតបូកសរុបសភាពការណ៍ទូទៅ និង ការងារគណបក្សប្រចាំឆ្នាំ ២០១៧ និងទិសដៅការកិច្ចបន្តរបស់ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ ក្រោម អធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត **ពៅ ម៉ុងធីន** ប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ នាសាលាប្រជុំទីស្នាក់ការគណបក្សខេត្ត។



ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ លោក **ស្រី សុភ័ក្ត្រ** សមាជិកក្រុម ការងារយុវជនគណបក្សថ្នាក់កណ្តាល និងប្រធានក្រុមការងារយុវជន គណបក្សខេត្ត បានដឹកនាំអង្គប្រជុំការងារយុវជន ទូទាំងខេត្ត រៀបចំ ផែនការដឹកនាំយុវជនទូទាំងខេត្ត ទៅទស្សន-កិច្ចសាលាក្តីខ្មែរក្រហម ជាលើកទី២ ផែនការរៀបចំពិធីបញ្ចូលសមាជិក្យតាមក្រុង-ស្រុក ទូទាំង ខេត្ត ផែនការរៀបចំវគ្គបណ្តុះបណ្តាលភ្នាក់ងារ និងអ្នកសង្កេតការណ៍



របស់គណបក្ស បណ្តុះបណ្តាល ពង្រឹងតួនាទី និងភារកិច្ចក្រុមបណ្តាញសង្គមរបស់ក្រុមការងារយុវជនគណបក្សខេត្ត និងតាមរយៈទំព័រ Facebook របស់ក្រុមការងារ យុវជន ចំនួន ២គឺ "ព័ត៌មានពីខេត្តកំពង់ចាម និងក្រុមយុវជនកំពង់ចាម" បានធ្វើការបង្ហោះសកម្មភាពសារវាយបក និងshare ព័ត៌មានផ្សេងៗ ចំនួន ២ អត្ថបទតាមដានសកម្មភាពយុវជនគណបក្សក្រុង-ស្រុក។

នៅថ្ងៃ១៧-១៨ ខែមីនា ឆ្នាំ២០១៨ ក្រុមគ្រូឧទ្ទេស របស់ក្រុម ការងារយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម **យស ឆាន់ឆ័ត្តា** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់ កណ្តាល និងជាប្រធានក្រុមគ្រូឧទ្ទេស បានចែករំលែកចំណេះ- ដឹងស្តីពី ប្រវត្តិ សកម្មភាព ស្នាដៃ វគ្គអប់រំនយោបាយ ដល់ក្រុម សកម្មជនយុវជនគណបក្ស ស្រុកបវេល និងស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន ២២៥នាក់។



ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រុមសកម្មជនយុវជនគណបក្ស ក.៧៧ បានជួបប្រជុំពិភាក្សាជាមួយសកលវិទ្យាល័យចំណុះសាខា ក.៧៧ ដើម្បីពិនិត្យលក្ខណៈផ្តល់ការឧបត្ថម្ភជូនយុវជនសកម្ម និងខ្វះខាតតាម សាខានីមួយៗ និងត្រៀមរៀបចំបញ្ចូលយុវជនដែលស្រឡាញ់សន្តិភាព ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនឹងស្ម័គ្រចិត្តក្លាយជាសមាជិកគណបក្ស ប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម **ហាន ចាន់យ៉ាដា** ប្រធានក្រុមសកម្មជនយុវជនគណបក្ស ក.៧៧ ។

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ក្រុមសកម្មជនយុវជនគណបក្សក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានរៀបចំកិច្ចប្រជុំ ស្តីពីសកម្មភាពការងារប្រចាំ ឆ្នាំ២០១៧ ផ្សព្វផ្សាយសេចក្តីសម្រេចរបស់មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស និងសកម្មភាពការងារពង្រឹងនិងពង្រីកសមាជិក គណបក្សយុវជន ដើម្បីចូលរួមចំណែកដល់ភាពជោគជ័យរបស់ គណបក្សក្នុងការបោះឆ្នោតសកល២៩ កក្កដា ២០១៨ ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ព្រឹកថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម **សរ សុត្វត្រា** ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្តនៃមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដល់សកម្មជនយុវជនគណបក្ស និងក្រុមការងារយុវជនគណបក្សស្រុកភ្នំស្រួច នៅទីស្នាក់ការគណបក្សស្រុក។

ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ គណបក្សស្រុកថ្មពួក បានរៀបចំ ប្រកាសក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកថ្មពួក និងប្រកាស សមាសភាពក្រុមការងារយុវជនគណបក្សស្រុក ដែលប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម **ឈឿន សារីន្ទ** ប្រធានក្រុមការងារខេត្តចុះជួយស្រុកថ្មពួក។ ក្នុងពិធីប្រកាស នោះឯកឧត្តមបានជូនថវិកាដល់យុវជនចំនួន ៧០ នាក់ក្នុងមួយ នាក់ទទួលថវិកា ១០ ០០០រៀល។



នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ក្រុមគ្រូឧទ្ទេស របស់ក្រុម ការងារយុវជនគណបក្សថ្នាក់កណ្តាល បានចែករំលែកចំនេះដឹង បទពិសោធន៍ អំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស និង តម្រង់ទិស ដល់ក្រុមការងារយុវជនគណបក្សស្រុកពញាឮ ខេត្តកណ្តាល។

រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារយុវជន គណបក្សស្រុកស៊ីធរកណ្តាល បានរៀបចំពិធីសំណេះសំណាល ជាមួយយុវជនម្ចាស់ឆ្នោត និងពិធីប្រកាសសេចក្តីសម្រេច កែសម្រួលសមាសភាពក្រុមសកម្មជនយុវជន គណបក្សថ្នាក់ភូមិ នៅស្នាក់ការបក្សឃុំល្វែ ដែលមានគណៈកម្មាធិការបក្សឃុំ ប្រធានសាខាបក្សភូមិ និងយុវជនសរុប ៥៥នាក់។ លោក **ស៊ាន ចិន្តា** ប្រធានក្រុមការងារយុវជនគណបក្សស្រុក បានពាំនាំការសួរសុខទុក្ខរបស់ ឯកឧត្តម **ស សុខា** តំណាងរាស្ត្រមណ្ឌលព្រៃវែង និងបានបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃបដិវត្តន៍ទៅលើការអភិវឌ្ឍន៍ និងសុខសន្តិភាពរបស់ប្រទេសកម្ពុជា។



នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារយុវជនខេត្តចុះជួយ ស្រុកប្រាសាទបាគង ដឹកនាំដោយលោក **ម៉ុក ឆន្ទី** និងប្រធាន ជំទប់ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផ្ទុះ ១ គ្រួសារ នៅភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីពិនិត្យលទ្ធភាព ស្វែងរកសហគ្រាសជនជួយជួសជុលផ្ទះជូនពួកគាត់វិញ ព្រមទាំងបានផ្តល់ ជូនថវិកាមួយចំនួន។

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក **ពេជ្រ សុត្តារិទ្ធ** អនុប្រធានក្រុម ការងារយុវជនគណបក្សខេត្តព្រៃវែង និងក្រុមការងារ បានចុះជួប សំណេះសំណាលពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ឯកឧត្តម **ស សុខា** តំណាងរាស្ត្រមណ្ឌលព្រៃវែង ដល់យុវជនសកម្មជន ចំនួន ១០០នាក់នៅឃុំគោកគង់លិច និងឃុំព្រាល ស្រុកកញ្ចៀច។ នាឱកាស នោះដែរក្រុមការងារក៏បានចាត់បង្ហាញវីដេអូខ្លី និងពន្យល់អំពីការធ្វើ បដិវត្តន៍ពណ៌នៅកម្ពុជា ការចាប់ខ្លួន កឹម សុខា ការរំលាយគណបក្ស សង្គ្រោះជាតិ និងការដាក់ទោសទណ្ឌ សម រង្ស៊ី។



សមិទ្ធផលសំខាន់ៗនៃវិស័យសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៧

* CDC បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៨៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៦.៣ពាន់លានដុល្លារអាមេរិក គឺមានកំណើន៧៥% បើធៀបនឹងទុនវិនិយោគសរុបប្រមាណ ៣,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ តួលេខវិនិយោគក្នុងឆ្នាំ២០១៧ កន្លងទៅនេះ គឺជាតួលេខដ៏ខ្ពស់មួយដែលកម្ពុជាទទួលបានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ ជាការកត់សម្គាល់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ការវិនិយោគរបស់ប្រទេសចិនគឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជាក្នុងបរិមាណសរុប ៥,៣ពាន់លានដុល្លារអាមេរិក គឺជាមធ្យមប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ដោយបានផ្ដោតលើវិស័យមួយចំនួន រួមមាន ធនាគារ, ឧស្សាហកម្ម, ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។ល។

* ការវិនិយោគរបស់ហុងកុងនៅកម្ពុជាក្នុងឆ្នាំ២០១៧ មានចំនួន ១៣គម្រោង ក្នុងនោះមានវិស័យកាត់ដេរសម្លៀកបំពាក់, ស្បែកជើង, កាបូបនិងឧស្សាហកម្មដទៃទៀតក្នុងទឹកប្រាក់វិនិយោគប្រមាណ ៨៥លានដុល្លារអាមេរិក ស្មើនឹង១.៦៤%នៃទុនវិនិយោគសរុបប្រចាំឆ្នាំ២០១៧ ។ រយៈពេល២៣ឆ្នាំ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ បើតាមតួលេខដែលកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ការវិនិយោគរបស់ហុងកុងនៅកម្ពុជាមានចំនួន២៥៧គម្រោង មានទុនវិនិយោគសរុបប្រមាណ១.៣៣ពាន់លានដុល្លារអាមេរិក ស្មើនឹង២.១៤%នៃទុនវិនិយោគសរុប។

* ប្រឡងបញ្ចប់ការសិក្សារបស់និស្សិតទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនសរុប ៣៥ ៨៦២ នាក់ (ស្រី ១៧ ៩០៥ នាក់) ក្នុងនោះថ្នាក់បរិញ្ញាបត្ររង៤៩៨៥ (ស្រី២៦៤៣នាក់) និងថ្នាក់បរិញ្ញាបត្រ៣០ ៨៧៧ នាក់ (ស្រី ១៥ ២៦២ នាក់) ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បញ្ចប់ឆ្នាំសិក្សា ២០១៦-២០១៧ សម័យប្រឡងថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៧ ដែលមាន ១៧៨ មណ្ឌល ត្រូវជា ៤ ០៩៣ បន្ទប់។ បេក្ខជនចុះឈ្មោះប្រឡង ១០៣ ១១២នាក់ (ស្រី ៤៧ ៨៦១ នាក់) និងបេក្ខជនមកប្រឡង ៩៩ ៧២៨ នាក់។ បេក្ខជនប្រឡងជាប់ជាស្ថាពរ ៦៣ ៦៦៨ នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៣៤ ២៣៤ នាក់ ត្រូវជា ៥៣,៤០% និងថ្នាក់វិទ្យាសាស្ត្រសង្គម ២៩ ៤៣៤ នាក់ ត្រូវជា ៨២,៦២% ដែលក្នុងនោះ និទ្ទេស A មាន ៤២៤នាក់ (ស្រី២០១ នាក់) និទ្ទេស B មាន ២ ៤៦៤ នាក់ (ស្រី ១ ២៤៧នាក់) និទ្ទេស C មាន ៥ ០០០ នាក់ (ស្រី ២ ៥៨៤នាក់) និទ្ទេស D មាន ៩ ១២៣នាក់ (ស្រី ៤ ៩៣៧នាក់) និងនិទ្ទេស E មាន ៤៦ ៦៥៧ នាក់ (ស្រី ២៣ ៦២១នាក់) ។

* បញ្ជូនសិស្សពូកែគណិតវិទ្យា ៦ នាក់ (ស្រី ៣ នាក់) ទៅចូល

រួមប្រឡងអ្នកវិទ្យាសាស្ត្រវិស័យក្មេងអាស៊ានបូកប៊ី លើកទី៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧ ជាលទ្ធផលទទួលបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង។ សិស្សពូកែរូបវិទ្យា ៦ នាក់ (ស្រី ៣ នាក់) ទៅចូលរួមប្រឡងអ្នកវិទ្យាសាស្ត្រវិស័យក្មេងអូឡាំព្យាដអន្តរជាតិលើកទី ១៤ នៅប្រទេសហូឡង់ កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៧ ជាលទ្ធផលបានមេដាយសំរិទ្ធ ១ គ្រឿង ។

* បញ្ជូនកីឡាករ កីឡាការិនីនៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមប្រកួតនៅថ្នាក់តំបន់ និងអន្តរជាតិ ជាលទ្ធផលទទួលបានមេដាយមាស២០គ្រឿង មេដាយប្រាក់ ២៥ គ្រឿង មេដាយសំរិទ្ធ ៤៤គ្រឿង សរុប ៨៩គ្រឿង ក្នុងនោះកីឡាវីណាម ទទួលបានមេដាយមាស ៨ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ១១ គ្រឿង និងកីឡាស៊ីហ្គេមលើកទី២៩ ទទួលបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១២ គ្រឿង ។

* ប្រជាពលរដ្ឋទទួលបានការងារធ្វើថ្មី ១៩៥ ៩០៦ នាក់ (ស្រី ១០៧ ៣១៦នាក់) ក្នុងនោះការងារក្នុងប្រទេស ១៥១ ៨០៣ នាក់ (ស្រី ៨៩ ២០២ នាក់) និងបញ្ជូនទៅធ្វើការនៅក្រៅប្រទេស ៤៤ ១០៣ នាក់ (ស្រី ១៨ ១១៤ នាក់) មានព្រះរាជាណាចក្រថៃ ៣៥ ៦៧៤ នាក់(ស្រី ១៥ ០៨០នាក់)សាធារណរដ្ឋកូរ៉េ ៥ ៩៦៧នាក់ (ស្រី ១ ៦៣១នាក់) ប្រទេសជប៉ុន ២ ២៨០នាក់ (ស្រី ១ ២៤១ នាក់) សាធារណរដ្ឋសិង្ហបុរី ១៣៨ នាក់ (ស្រី) ប្រទេសម៉ាឡេស៊ី ២៧នាក់ (ស្រី ៧នាក់) ប្រទេសអាហ្វ្រិកាខាងត្បូង ១២ នាក់ (ស្រី) និងតំបន់រដ្ឋបាលពិសេសហុងកុង ៥ នាក់(ស្រី)។

* បរិមាណផលិតទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកសាធារណៈ និងរដ្ឋាករទឹកឯកជនទូទាំងប្រទេសផលិតបានសរុប ២៨៩.០២៧.៩៩៤ ម៉ែត្រគូប ។

* តាមរយៈការបូកសរុបបឋមលទ្ធផលប៉ាន់ស្មានជំហានដំបូង លើការងារបង្កបង្កើនផលស្រូវ ឆ្នាំ ២០១៧-២០១៨ បរិមាណផលសរុប ១០.៣៩៨.៣៨៥តោន/ លើស្ទឹងមុន ៤៤៦.១១៥តោន (ឆ្នាំមុន ៩.៩៥២.២៧០តោន) និងទិន្នផលមធ្យមទូទាំងប្រទេស ៣,២៨៧តោន/ហិ.ត.(ឆ្នាំមុន៣, ២១១តោន/ហិ.ត.)តុល្យភាពស្បៀងរវាងសេចក្តីត្រូវការ និងបរិមាណផលស្រូវទទួលបានឃើញថា អាចនៅសល់បរិមាណស្បៀងគិតជាស្រូវជាង ៥.៤៥៥.៩៦៧ តោន (ឆ្នាំមុនសម្រេចបាន ៥.១១៧. ៣២៧តោន កើនឡើង ៣៣៨.៦៤០តោន) បើគិតជាអង្ករប្រមាណជាង ៣.៤៩១.៨១៩ តោន (ឆ្នាំមុនជាង ៣.២៧៥.០៨៩តោនកើនឡើង ២១៦.៧៣០ តោន) សម្រាប់នាំចេញ។

* ការចុះបញ្ជីក្រុមហ៊ុនថ្មីមាន ៥.៨៨០ ក្រុមហ៊ុន បើធៀបនឹង

ឆ្នាំមុន ដែលមាន ៣.២៣៦ ក្រុមហ៊ុន កើនឡើង ៩៥,៩០% ។ ដោយឡែក ការរំលាយក្រុមហ៊ុនមាន ៨៧ ក្រុមហ៊ុន បើធៀបនឹង ឆ្នាំមុន ដែលមាន៥៧ ក្រុមហ៊ុន កើនឡើង ៥២,៦០% ។ ចាប់ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ២០១៧ ក្រសួងពាណិជ្ជកម្មបានធ្វើការចុះបញ្ជី ក្រុមហ៊ុន ការិយាល័យតំណាងពាណិជ្ជកម្ម និងសាខាក្រុមហ៊ុន បរទេសបាន ៥១.២០៨ ក្រុមហ៊ុន ព្រមទាំងបានធ្វើការរំលាយ ក្រុមហ៊ុន ២.០២២ ក្រុមហ៊ុន ។

* ក្នុងឆ្នាំ ២០១៧ នេះ មានរោងចក្របង្កើតថ្មី ១៥០ ព្រមទាំង បង្កើតការងារថ្មីដល់ពលករ ៦០ ៣៤៥ នាក់។ គិតពីឆ្នាំ ១៩៩៨ មកដល់បច្ចុប្បន្ននេះមានរោងចក្រ២០៧ ត្រូវបានលុបឈ្មោះចេញ ពីបញ្ជី (រោងចក្រកាត់ដេរ និងចាក់ ១១១ រោងចក្រ) ។ គិតត្រឹម ដំណាច់ខែធ្នូ ឆ្នាំ២០១៧ នេះ រោងចក្រដែលបានចុះបញ្ជីនៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម មាន ១.៥២២ និងប្រើប្រាស់ពលករ សរុប ៩៨២.២០៣ នាក់ ក្នុងនោះផ្នែកឧស្សាហកម្មតម្លាញ ចាក់ កាត់ដេរ ស្បែកជើង និងកាបូប មាន ១.០៣១ រោងចក្រ (រោងចក្រកាត់ដេរ និងចាក់មាន ៧៥០ និងមានពលករបម្រើ ការងារ ៨៤៧.៤១៩ នាក់)។

* ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញប្រកាសអនុញ្ញាត ឲ្យបើកមូលដ្ឋានឧស្សាហកម្មតូច និងសិប្បកម្មថ្មី ២៤៩ មូលដ្ឋាន និងបង្កើតការងារថ្មីឲ្យពលករ ២.២៦៦ នាក់ ។គិតពីឆ្នាំ១៩៩៨ មកដល់ដំណាច់ឆ្នាំ២០១៧ នេះ មូលដ្ឋានឧស្សាហកម្មតូច និង សិប្បកម្មនៅទូទាំងប្រទេសមាន ៣ ៩៣៨៥ មូលដ្ឋាន និងមាន ពលករបម្រើការងារ ១៩៩.៣១៩ នាក់ ។

* ការផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសបាន៣.០៥២ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១០.៧៤៦.២១៩ម^២ មាន ទុនវិនិយោគ ៦.៤២៨.៧៩៤.១៧៩ ដុល្លារអាមេរិក បើធៀបនឹង ឆ្នាំមុន កើនឡើង ២២,៣១% ក្នុងនោះ សមត្ថកិច្ចថ្នាក់ជាតិ ២៣៦ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៨.៣២៥.៨៤២ ម^២ មាន ទុនវិនិយោគ ៥.៨៩៣.៤៩៨.៥២០ ដុល្លារអាមេរិក បើធៀបនឹង ឆ្នាំមុន កើនឡើង ២៣,៣៧% និងសមត្ថកិច្ចថ្នាក់ក្រោមជាតិ ២.៨១៦ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ២.៤២០.៣៧៧ ម^២ មានទុនវិនិយោគ ៥៣៥. ២៩៥.៦៥៩ ដុល្លារអាមេរិក បើធៀបនឹង ឆ្នាំមុន កើនឡើង ១១,៦៦% ។

* បុរីនៅក្នុងរាជធានីភ្នំពេញ ឆ្នាំ ២០១៧ មាន ៤៦ កន្លែង ហើយគិតចាប់ពីឆ្នាំ២០០៥ រហូតដល់ ឆ្នាំ ២០១៧ មាន ១៨៨ កន្លែង។ អគារខ្ពស់ៗចាប់ពី ៥ជាន់ទៅ ក្នុងរាជធានីភ្នំពេញ ឆ្នាំ ២០១៧ មាន ១៨៨ កន្លែង ហើយគិតចាប់ពីឆ្នាំ២០០៥ រហូតដល់ ឆ្នាំ២០១៧ នេះមាន ៩៩៦ កន្លែង ។

* អនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការវិនិយោគលើ គម្រោងថ្មី និងពង្រីកផលិតកម្មលើគម្រោង ១៨៣ គម្រោង ដែលមានទុនវិនិយោគ ៦.៣៣១. ១៤៥. ៥៣០ ដុល្លារអាមេរិក និងអាចបង្កើតការងារបាន

២០១.៣៤៧ កន្លែង ។ ចំនួនគម្រោងវិនិយោគ ក្នុងឆ្នាំ ២០១៧នេះ កើនឡើង ១២ គម្រោង និងទំហំទុនវិនិយោគកើនឡើង ៧៥% បើធៀបនឹងឆ្នាំមុន ក្នុងនោះវិស័យកសិកម្ម និងកសិឧស្សាហកម្ម ចម្រុះ ១៧% វិស័យឧស្សាហកម្ម និងកម្មន្តសាលាកើនឡើង ៧%វិស័យទេសចរណ៍កើនឡើង២,២៦ដងនិងវិស័យហេដ្ឋារចនា សម្ព័ន្ធ និងផ្សេងៗ កើនឡើង ២,៧៥ ដង ។ ឯការវិនិយោគក្នុងតំបន់ សេដ្ឋកិច្ចពិសេសវិញ ទុនវិនិយោគមានការកើនឡើង ៥ គម្រោង និងទុនវិនិយោគកើនឡើង ៧១% បើធៀបនឹងឆ្នាំមុន ។

* កំណាត់ផ្លូវជាតិសម្រេចបាន ១០០% រួមមាន៖ កំណាត់ផ្លូវ ជាតិលេខ១ពីគល់ស្ពានព្រះមុនីវង្សដល់វត្តភ្នំតាកុយរាជធានីភ្នំពេញ មានប្រវែង៤ គ.ម ផ្លូវជាតិលេខ២១ដំណាក់កាលទី១ ពីរង្វង់មូលក្រុង តាខ្មៅដល់ជ្រៃធំខេត្តកណ្តាល មានប្រវែង ៥៥ គ.ម កំណាត់ផ្លូវជាតិ លេខ៥ ចាប់ពីស្ពានជ្រោយចង្វារ ដល់ស្ពានព្រែកក្តាម មានប្រវែង ៣០,៣៣ គ.ម ផ្លូវជាតិលេខ ៦ ចាប់ពីថ្នល់កែង ស្រុកបាធាយខេត្ត កំពង់ចាម ដល់អង្គ្រង់ ស្រុកប្រាសាទបាគងខេត្តសៀមរាប មាន ប្រវែង២៤៨,៥២គ.ម និងផ្លូវខេត្តលេខ ១.៥៧៧ ពីឃុំត្រែង ស្រុក រតនមណ្ឌលដល់ឃុំសំឡូត (ច្រកទ្វារតំបន់ព្រំដែនលេខ ៤០០) ខេត្តបាត់ដំបង មានប្រវែង ៥១,៧៩ គ.ម។

* ស្ពានឆ្លងកាត់ទន្លេដែលស្ថាបនាសម្រេចបាន១០០% រួម មាន៖ ស្ពានកោះធំ ឆ្លងកាត់ទន្លេបាសាក់ មានប្រវែង៤១៥ ម និង ស្ពានជ្រៃធំឆ្លងកាត់ទន្លេបាសាក់មានប្រវែង៤២៨ ម ។

* ការនាំចេញមានតម្លៃប្រមាណ ៤៦.១១០,៧ ប៊ីលានរៀល ចំណែកឯការនាំចូលមានតម្លៃប្រមាណ៥៥ ២៤៣,៧ ប៊ីលានរៀល ធ្វើឲ្យជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានឱនភាព ៩.១៣៣ ប៊ីលានរៀល ។

* ចំណូលថវិកាជាតិ អនុវត្តបាន ១៦.៦៨៦,៣ប៊ីលានរៀល និងចំណាយថវិកាជាតិអនុវត្តបាន១៤.៣១៥,៩ ប៊ីលានរៀល ។ តុល្យភាពនៃថវិកាជាតិមានអតិរេក ២.៣៧០,៤ ប៊ីលានរៀល ។ រីឯអត្រា ប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកគឺ ៤.០៣៧ រៀល ក្នុងមួយដុល្លារអាមេរិក។



នយោបាយការបរទេសកម្ពុជាគឺការពារជាប់ខាត ផលប្រយោជន៍ជាអាយុជីវិតរបស់កម្ពុជា



ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញមានមតិក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងកាលពីថ្ងៃទី ២៨ ខែកុម្ភៈដល់ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៨

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើការវាយតម្លៃចំពោះស្ថានភាពរួមនាឆ្នាំ២០១៧ កន្លងទៅថា ព្យុះនយោបាយដ៏យោធន៍យោបាយបង្កឡើងដោយប្រទេសមហាអំណាច និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបានបក់បោកយ៉ាងខ្លាំងក្លាមកលើទឹកដីមាតុភូមិកម្ពុជាសំដៅបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាព បង្កភាពចលាចលក្នុងសង្គមជាតិ ប៉ុន្តែបង្កប់បង្គំរាជរដ្ឋាភិបាលឲ្យដើរតាមគន្លងនយោបាយរបស់ពួកគេតាមរយៈជនលក់ឧត្តមគតិជាតិ បម្រើផលប្រយោជន៍ឱ្យបរទេស។

ការវិវត្តន៍ភូមិសាស្ត្រនយោបាយ បង្កឡើងដោយការប្រែប្រួលតុល្យភាពកម្លាំង និងការប្រកួតប្រជែងដណ្តើមតំណែងរបស់មហាអំណាចក្នុងតំបន់និងពិភពលោក បានធ្វើឱ្យប្រទេសកម្ពុជាប្រឈមនឹងស្ថានភាពប្រទាញប្រទង់ ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសន្តិភាព និងសន្តិសុខ ប្រទេសជាតិ។ ដើម្បីសំរេចមហិច្ឆតានយោបាយរបស់ខ្លួន ប្រទេសមហាអំណាចនិងលោកខាងលិចមួយចំនួនមិនញញើតនឹងជាន់ឈ្នីនឹងជើងនូវសន្តិភាព ស្ថិរភាពដែលប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាបានទទួលដោយលំបាក តាមរយៈការអនុវត្តបដិវត្តន៍ពណ៌នៅកម្ពុជា សំដៅបំពុលបរិយាកាសនយោបាយទាំងក្នុង និងក្រៅប្រទេស អុជអាលបំបែកបំបាក់សង្គមជាតិ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាក្រោមរូបភាព «ការគោរពសិទ្ធិមនុស្ស» និង «លទ្ធិប្រជាធិបតេយ្យ» សំដៅផ្តួលរំលំរាជរដ្ឋាភិបាល ដែលជ្រើសតាំងដោយប្រជាជន ។

នៅក្នុងបរិបទនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ក្នុងការការពារជាប់ខាតផលប្រយោជន៍ប្រទេសជាតិ។ គួបផ្សំនឹងការខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបណ្តាប្រទេសជាមិត្តក្នុងពិភពលោក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បាន

ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការពន្យល់បកស្រាយជូនបណ្តាប្រទេសជាមិត្តទាំងអស់ ពីអង្គហេតុនិងអង្គច្បាប់នៃវិធានការដែលប្រកាន់យកដោយស្ថាប័ន នីតិបុព្វលាភ នីតិប្រតិបត្តិ និងតុលាការសំដៅទប់ស្កាត់ «បដិវត្តន៍ពណ៌» ពង្រឹងនីតិវិធីរក្សាការពារសន្តិភាព ស្ថិរភាព និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជន។ ទន្ទឹមនឹងនេះក្រសួងក៏បានធ្វើការផ្សព្វផ្សាយឯកសារ «ប្រាប់ពីការពិត» កាលពីថ្ងៃទី១១ខែមេសាឆ្នាំ២០១៧ និងការបញ្ជូនឯកសារមូលដ្ឋានជាបន្តបន្ទាប់ឱ្យគ្រប់ស្ថានបេសកកម្មកម្ពុជានៅបរទេស ដើម្បីប្រើប្រាស់តាមតម្រូវការចលនាការទូតជាមួយប្រទេសម្ចាស់ផ្ទះ ព្រមទាំងបានចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ជាបន្តបន្ទាប់ធ្វើការបដិសេធនូវរាល់ការចោទប្រកាន់គ្មានមូលដ្ឋានមកលើរាជរដ្ឋាភិបាល ហើយបានការពារយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍គោរពអធិបតេយ្យភាពមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោមការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយទស្សនវិស័យទូលំទូលាយ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះផលប្រយោជន៍ជាតិរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់ស្រទាប់ជាន់ថ្នាក់ទាំងនៅក្នុងក្រសួងទាំងកំពុងបំពេញបេសកកម្មនៅបរទេស បានខិតខំប្រឹងប្រែងពុះពារ ជម្នះរាល់ការលំបាកនិងឧបសគ្គនានា ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏ច្រើនគួរជាទីមោទនៈ។

កិច្ចការព្រំដែន: ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការចុះព្រំដែនកម្ពុជាក្នុងការសហការជាមួយគណៈកម្មាធិការចុះព្រំដែន ឡាវ វៀតណាម ថៃ ចុះត្រួតពិនិត្យខ្សែព្រំដែនលើដីជាក់ស្តែង ដែលរហូតមកដល់



កម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងសកលលោក

ពេលបច្ចុប្បន្ន បានទទួលលទ្ធផលគួរឲ្យកត់សំគាល់។ ក្នុងនោះ ជាមួយឡាវបានចំនួន ៤៦៤,៥គ.ម លើ ៥៤០គ.ម ស្មើនឹង៨៦% និងបានបោះបង្គោលព្រំដែនបានចំនួន១២១ លើចំនួនសរុប ១៤៥ បង្គោល។ ជាមួយថៃ ស្វែងរក និងកំណត់ទីតាំងបង្គោលព្រំដែន ចាស់បោះដោយអាណានិគមបារាំង-សៀម បានចំនួន៧០បង្គោល លើបង្គោលសរុប៧៣ បង្គោល ដែលក្នុងចំនួននេះ ភាគីទាំងពីរបាន ឯកភាពគ្នាចំនួន៤៤បង្គោល និងមិនឯកភាពចំនួន ២៦បង្គោល និង បានសម្រេចចាប់ផ្តើមសាងសង់ស្ថាននៅស្ទឹងបត់ (ខេត្តបន្ទាយ- មានជ័យ)-បានណងអៀន (ខេត្តស្រះកែវ)។ ជាមួយវៀតណាម ភាគីទាំងពីរបានឯកភាពលើខ្សែព្រំដែនចំនួន ៨៤% និងបានបោះ បង្គោលចំនួន៣១៤បង្គោល ក្នុងចំណោម ៣៧៥បង្គោល នៅលើ ផ្ទៃដីជាក់ស្តែង និងនៅសល់ ១៦% កំពុងបន្តចាត់ដោះស្រាយ ។

ជាការគួរឲ្យកត់សំគាល់ ក្រសួងបាននិងកំពុងសហការជាមួយ គណៈកម្មាធិការចម្រុះកិច្ចការ ព្រំដែនកម្ពុជាក្នុងការរៀបចំបែបបទ បច្ចេកទេស TOR សម្រាប់អ្នកឯកទេសបារាំងខាងផែនទីវិទ្យា ជួយ ចម្លងខ្សែព្រំដែនពីផែនទីខ្នាត ១/១០០.០០០ បោះពុម្ពដោយភូមិ- សាស្ត្រ ឥណ្ឌូចិន មកលើផែនទី UTM ខ្នាត ១/៥០.០០០ នៅកំណត់ ខ្សែព្រំដែនដែលនៅសេសសល់១៤%។

កិច្ចសហប្រតិបត្តិការទ្វេភាគី៖ បច្ចុប្បន្នកម្ពុជាបានផ្សារភ្ជាប់ទំនាក់- ទំនងការទូតជាមួយប្រទេសទាំងអស់ក្នុងពិភពលោកចំនួន១៧២ ប្រទេសបង្កើតគណៈកម្មការអន្តររដ្ឋាភិបាលចំនួន២ គណៈកម្មការ ចម្រុះទ្វេភាគីជាមួយប្រទេស១២ និងកិច្ចពិគ្រោះយោបល់នយោបាយ ជាមួយប្រទេស១៨ ក្នុងទិសដៅជំរុញកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសជាមិត្តលើគ្រប់វិស័យ ។ កម្ពុជាមានស្ថានតំណាងនៅ បរទេសចំនួន ៥៦ (ស្ថានទូត ២៤ ស្ថានតំណាងអចិន្ត្រៃយ៍ ៤ ស្ថានអគ្គ កុងស៊ុល១០ និងស្ថានកុងស៊ុលកិត្តិយស១៨)។ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសនានាក្នុងពិភពលោក លើមូលដ្ឋានគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងផងគ្នាគោរពឯករាជ្យភាពអធិបតេយ្យភាពបូរណភាពដែនដី ស្មើភាព និងស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក។

ក្រៅពីទំនាក់ទំនងជាមួយប្រទេសខាងលើ ក្រសួងបានជួយ សម្របសម្រួល និងស្វែងរកកៀរគរជំនួយពីប្រទេសជាមិត្តនានា សម្រាប់អភិវឌ្ឍន៍កម្ពុជាជាអាទិ៍ ក្រសួងបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយជប៉ុន ចិន ឥណ្ឌា សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក អាស្រ៊ីម៉ង់ សហគមន៍អឺរ៉ុប ថៃ វៀតណាម បេឡារុស អូស្ត្រាលី កូរ៉េ កាតា ស្វីស រុស្ស៊ី ។ល។ ស្តីពីការផ្តល់ជំនួយ ឬកម្មវិធីអនុគ្រោះលើវិស័យផ្សេងៗ។

កិច្ចសហប្រតិបត្តិការពហុភាគី៖ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិបានបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើ សមាហរណ- កម្មកម្ពុជា ទៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងក្របខ័ណ្ឌ តំបន់ អន្តរតំបន់ និងអន្តរជាតិ។ នៅក្នុងក្របខ័ណ្ឌអន្តរតំបន់ កិច្ច សហប្រតិបត្តិការមេគង្គ ជាកិច្ចសហប្រតិបត្តិការផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មេគង្គ-សាធារណរដ្ឋកូរ៉េ មេគង្គ- ឡាននាង មេគង្គ-គង្វា គំនិតផ្តួចផ្តើមមេគង្គក្រោម មហាអនុតំបន់ មេគង្គ និងគណៈកម្មាធិការទន្លេមេគង្គ កិច្ចសហប្រតិបត្តិការ ក្នុង ក្របខ័ណ្ឌការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម កិច្ច សហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម កិច្ចសហ- ប្រតិបត្តិការក្រុមខ័ណ្ឌយូទូសាស្ត្រ នៃកិច្ចសហប្រតិបត្តិការសេដ្ឋការ អាស៊ី-ប៉ាស៊ីហ្វិក-ចៅប្រាយ៉ា-មេគង្គ (ACMECS)។

នៅក្នុងក្របខ័ណ្ឌតំបន់ ក្រសួងបានខិតខំធ្វើការយ៉ាងសកម្មជា មួយនឹងប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីសម្រេចនូវគោល- ដៅរបស់អាស៊ានជាសហគមន៍មួយ ដែលផ្អែកលើវិធានច្បាប់ ដែល យកចិត្តទុកដាក់លើប្រជាជន និងយកប្រជាជនជាស្នូលជាពិសេស ការអនុវត្ត"ទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥" វឌ្ឍនភាព រួមគ្នាឆ្ពោះទៅមុខ"។ ជាមួយសហភាពអឺរ៉ុប បើទោះជាសហ- ភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីបញ្ហាការអនុវត្តលិខិត ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ជាមួយនឹង ការគាំទ្រកំហែង ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងកម្ពុជាយ៉ាងណាក៏ ដោយ ក៏កិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប បាននិងកំពុង បន្តវិវត្តន៍ជាធម្មតា។ ដោយឡែក ក្រសួងក៏បានចូលរួមយ៉ាងសកម្ម- ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយអង្គការតំបន់ ផ្សេងៗទៀត ដូចជាកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) កិច្ច សន្ទនាស្តីពីកិច្ចសហប្រតិបត្តិការអាស៊ី ACD សន្និសីទស្តីពីអន្តរ- សកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។

ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ៖ ពីឆ្នាំ២០០៦ ដល់២០១៧ កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួម ថែរក្សាសន្តិភាពពិភពលោកក្នុងក្របខ័ណ្ឌ អ.ស.ប សរុបចំនួន ៤.៩៨៨នាក់ (ស្ត្រី២១៧នាក់) ទៅប្រទេស៨៖ ម៉ាលី លីប៊ី ស៊ីរី ដង់ ស៊ីដង់ខាងត្បូងអាហ្វ្រិកណ្តាល ស៊ីបេរី និងនាដា។ ក្នុងឆ្នាំ ២០១៦- ២០១៧ នេះ កម្ពុជាបានជាប់ឆ្នោតជាប្រធានសម្របសម្រួលក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភព លោកពីខែកុម្ភៈ ឆ្នាំ២០១៧ដល់កុម្ភៈឆ្នាំ២០១៨។ ជាសមាជិកនៃ ក្រុមប្រឹក្សាភិបាលនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ/ មូលនិធិ ដើម្បីប្រជាជនរបស់អ.ស.ប.និងការិយាល័យរបស់អ.ស.ប.សម្រាប់ គម្រោងសេវាកម្ម (២០១៨-២០២០)។ កម្ពុជាបានដាក់បេក្ខភាព

ជាអនុប្រធានសម័យប្រជុំមហាសន្និបាតអ.ស.បលើកទី៧៣សម្រាប់ឆ្នាំ២០១៨-២០១៩។ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អ.ស.ប (ECOSOC) សម្រាប់អាណត្តិឆ្នាំ ២០១៩ (មកដល់ខែធ្នូឆ្នាំ២០១៧នេះ ប្រទេសចំនួន ១០០ បានសន្យាគាំទ្រកម្ពុជា) ។ក្នុងឆ្នាំ២០១៦-២០១៨ អង្គការអន្តរជាតិនិងទីភ្នាក់ងារអ.ស.ប. ចំនួន ២៥ បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការនិងផ្តល់ជំនួយដល់កម្ពុជា ក្រោមក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់ អ.ស.ប. (UN Development Assistance Framework) ដែលមានទឹកប្រាក់សរុប ចំនួន២៨២ លានដុល្លារអាមេរិក។កាលពីថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០១៧ អង្គការយូណេស្កូបានសម្រេចដាក់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ កម្ពុជាបានបង្កើតស្ថានបេសកកម្ម អចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងធុរកិច្ច ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មកដល់ឆ្នាំ២០១៧ អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សាវរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានចំនួន៤០៦។

បើទោះជាក្នុងបរិការឆ្នាំ២០១៨ វិញ្ញាសារការទូតសម្រាប់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាន់តែមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ទិសដៅនយោបាយការបរទេសដែលនឹងត្រូវប្រកាន់យកជាសំខាន់គឺផ្តល់អាទិភាពជាចម្បងលើការការពារផលប្រយោជន៍ និងលើកកម្ពស់កិត្យានុភាពប្រទេសជាតិនៅលើឆាកអន្តរជាតិ ដោយផ្ដោតជាសំខាន់លើការងារមួយចំនួន។ ក្នុងនោះ បន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តាប្រទេសជាមិត្ត ទាំងអស់ក្នុងពិភពលោកដោយឈរលើមូលដ្ឋានស្មើភាព ស្មើសិទ្ធិ និងការគោរពគ្នាទៅវិញទៅមកតាមរយៈយន្តការទ្វេភាគីនិងពហុភាគីក្នុងតំបន់និងពិភពលោករួម

ចំណែកការពារឯករាជ្យភាពអធិបតេយ្យភាព បូរណភាពដែនដីនិងការអភិវឌ្ឍប្រទេសជាតិ។បន្តសហការយ៉ាងសកម្មជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ដើម្បីសម្រេចឲ្យបានគោលដៅរបស់អាស៊ានជាសហគមន៍មួយដែលផ្អែកលើវិធានច្បាប់ យកចិត្តទុកដាក់ដល់ប្រជាជននិងយកប្រជាជនជាស្នូលស្របតាម "ទស្សនវិស័យតែមួយអត្តសញ្ញាណតែមួយសហគមន៍តែមួយ"។ បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជិតខាង ដើម្បីពង្រឹងការកំណត់ខណ្ឌសីមា និងការបោះបង្គោលព្រំដែនឲ្យបានចប់សព្វគ្រប់ និងប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាតំបន់សន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ គាំទ្រនិងផ្តល់សារសំខាន់ខ្ពស់ក្នុងការដោះស្រាយជម្លោះនានាដោយសន្តិវិធីតាមរយៈការចរចា ពិគ្រោះយោបល់ និងផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ។ បន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជាចូលរួមយ៉ាងសកម្មក្នុងការការពារ និងថែរក្សាសន្តិភាពនៅក្នុងបណ្តាប្រទេសនៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប រួមចំណែកដល់បុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងពិភពលោក។ បន្តធ្វើការកែទម្រង់នយោបាយការទូតប្រពៃណីមកជានយោបាយការទូត ដែលផ្តល់សារសំខាន់ដល់សកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ទាក់ទាញការវិនិយោគពីបរទេស និងពង្រីកទីផ្សារនាំចេញផលិតផលកម្ពុជា។បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងអនុវត្តបដិវត្តន៍ពណ៌របស់មជ្ឈដ្ឋានខាងក្រៅសំដៅផ្តល់លំអៀងរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងធ្វើការវាយបកល្បិចកលដ៏ខ្មៅងងឹតរបស់ពួកទាំងនោះ ព្រមទាំងបំភ្លឺ បង្ហាញការពិតអំពីសភាពការណ៍ជាក់ស្តែងនៅកម្ពុជា ការពារកេរ្តិ៍ឈ្មោះ កិត្តិយសរបស់ជាតិ និងសុឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។

តមកពីទំព័រទី ១៣

ស្មើនឹង១៨៥លានដុល្លារ អាមេរិក។

✱ នៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៨ **សម្តេចតេជោ ហ៊ុន សែន** បានអញ្ជើញចែកសញ្ញាបត្រដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសរុបមានចំនួន២.១២៥ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ **សម្តេចតេជោ ហ៊ុន សែន** បានបញ្ជូនសារនយោបាយដោយបញ្ជាក់ច្បាស់ថា ៖ ខ្ញុំគ្មានសិទ្ធិចរចាទេ។ ខ្ញុំមិនប្រឆាំងនឹងសាលក្រមតុលាការកំពូលទេ។ ខ្ញុំនិយាយពីទិដ្ឋភាពផ្លូវច្បាប់ ខ្ញុំគ្មានលទ្ធភាពចរចា។ ទាក់ទិនទៅនឹងមនុស្ស ១១៨នាក់ ដែលត្រូវច្បាប់ហាមឆ្លើងនយោបាយរយៈពេល ៥ឆ្នាំ ហើយចង់ឲ្យមានការលើកលែងវិញនោះ សម្តេចតេជោបញ្ជាក់ថា មានតែច្បាប់លើកលែងទោសដល់អ្នកដែលតុលាការបានកាត់ទោសរួចហើយ តែគ្មានច្បាប់លើកលែងទោស ឲ្យអ្នកកាត់សិទ្ធិធ្វើនយោបាយនោះទេ ។ អ្នកឯងដុតរូបខ្ញុំ ហើយមកចង់ចរចា ! អ្នកឯងប្រមាថប្រពន្ធកូនខ្ញុំ។ តើអ្នកឯងដោះស្រាយយ៉ាងម៉េចរឿងហ្នឹង ? ឥឡូវនេះអ្នកឯងបន្តថា កងទ័ពកំពុងប្រឆាំង ហ៊ុន សែន ។ ឥឡូវនេះកងទ័ពក៏ប្រឆាំង មន្ត្រីរាជការក៏ប្រឆាំងមិនបាច់ចរចាទេ ។ រឿង

នៅអូស្រ្តាលីវាចប់ហើយមកប្រឌិតរឿងជប៉ុនទៀត ។ ជប៉ុនគេមិនមកធ្វើរឿងឆ្គួតៗនោះទេ ! ជប៉ុនស្គាល់អធិបតេយ្យភាព កម្ពុជាច្បាស់ណាស់ ។ ប្រហែលជារឿងធំ នៅលើពិភពលោក បច្ចុប្បន្នគឺរឿងនុយក្លេអ៊ែរក្នុងខាងជើង និងរបបគាំពារ និយមលើវិស័យពាណិជ្ជកម្មរបស់អាមេរិក ។ ខ្ញុំសូមបញ្ជាក់ថា ២អត់ ១មាន គឺមានការបោះឆ្នោត អត់មានការចរចា អត់មានការលើកលែងទោស ។ ទោះក្នុងតម្លៃណា ក៏ដោយខ្ញុំត្រូវការពារសន្តិភាពឲ្យបាន ! ខ្ញុំបញ្ជាក់ប្រាប់ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុនថា ការអំពាវនាវឲ្យកងទ័ព បះបោរស្មើ នឹងធ្វើរដ្ឋប្រហារ ! វាត្រូវមានទោសមួយទៀត ។ ខ្ញុំដាក់ចេញគោលដៅដូចគ្នាគឺ កម្ចាត់ពួកនេះដូចកម្ចាត់ ប៉ុល ពត អីចឹង ! គ្មានបរទេសណាមកត្រួតក្បាល ហ៊ុន សែន បានទេ! គ្មានជប៉ុនណាមកគាបសង្កត់នោះទេ! គ្រាន់តែខ្ញុំសួរថាចរចាជាមួយអ្នកណាគាត់ថា ចរចាជាមួយមនុស្សមួយក្រុមមិនបញ្ជាក់ថា អ្នកណានោះទេ! សូម្បីតែពាក្យបក្សសង្គ្រោះជាតិ ក៏គាត់មិននិយាយដែរ ! បើសិនជាគាត់ប្រើពាក្យចរចាជាមួយបក្សនយោបាយនោះវាខុសពីអ្វីដែលគាត់និយាយថា គោរពសិទ្ធិកម្ពុជា ! ខ្ញុំប្រាប់គាត់ថា ខ្ញុំចរចាមិនបានទេ បើហ៊ានចរចា ជាប់គុកទាំងខ្ញុំទៀត។

វិស័យផលិតស៊ីម៉ង់ត៍ កម្ពុជាបានបោះជំហានឈាន ទៅរកការផ្លាស់ប្តូរមួយជាប្រវត្តិសាស្ត្រ



រោងចក្រផលិតស៊ីម៉ង់ត៍ ជីបម៉ុង អ៊ីនស៊ី ស៊ីម៉ង់ត៍ ខេត្តកំពង់ចាម (CMIC) ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពង់ចាម ដែលចាប់បើកដំណើរការជាផ្លូវការនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨

ការផលិតស៊ីម៉ង់ត៍ នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានសារៈសំខាន់ខ្លាំងណាស់ចំពោះវិស័យឧស្សាហកម្ម សំបូរកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗ ក្នុងផ្នែកសេដ្ឋកិច្ច។ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញអោយវិស័យផលិតស៊ីម៉ង់ត៍កម្ពុជា បោះជំហានឈានទៅរកការផ្លាស់ប្តូរមួយជាប្រវត្តិសាស្ត្រ។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពង់ចាម ថា៖ ប្រទេសកម្ពុជា បានបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ផ្ទាល់ខ្លួននៅទីនេះ ដែលការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្មធុនធំមួយរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកនៃវិស័យសំណង់ ជាពិសេសការសាងសង់សំណង់អាគារផ្សេងៗ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងវិស័យនានា ។ ស៊ីម៉ង់ត៍គឺជាតម្រូវការដ៏ចាំបាច់ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់សុទ្ធតែត្រូវការប្រើប្រាស់ស៊ីម៉ង់ត៍ដូចជា អគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវបេតុងជាដើម។

កម្ពុជាក៏ត្រូវការផលិតស៊ីម៉ង់ត៍ ដើម្បីធ្វើការនាំចេញផងដែរ ដូច្នេះយើងត្រូវបង្កើនសមត្ថភាពបន្ថែមទៀតក្នុងវិស័យឧស្សាហកម្មមួយនេះ។ តម្រូវការស៊ីម៉ង់ត៍នាពេលបច្ចុប្បន្ន គឺកាន់តែខ្ពស់ ព្រោះតែការសាងសង់កំពុងតែកើនឡើងខ្ពស់ដែរ ។ ទន្ទឹមការការពិនិត្យអភិវឌ្ឍន៍រោងចក្រស៊ីម៉ង់ត៍នេះដែរ រាជរដ្ឋាភិបាលបានចំណាយថវិកាវិនិយោគ ៥០លានដុល្លារក្នុងការធ្វើការវិនិយោគខ្សែបណ្តាញនិងអនុស្ថានីយអគ្គិសនីជាដំបូងៗ ដើម្បីចូលរួមបង្កើតរោងចក្រស៊ីម៉ង់ត៍ចំនួន ៤ក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង ៧ឆ្នាំ

កន្លងមកនេះ។ ខ្សែបណ្តាញ និងអនុស្ថានីយ អគ្គិសនីទាំងនោះគឺ ៖

ដំបូងទី១៖ ការវិនិយោគសាងសង់ ខ្សែបណ្តាញ ២៣០ គីឡូវ៉ុលតា កែវ-កំពត និងអនុស្ថានីយកំពត ចំណាយអស់ថវិកាជាង ២១ លានដុល្លារអាមេរិក ដាក់ឲ្យដំណើរការនៅឆ្នាំ២០១១ ផ្គត់ផ្គង់ អគ្គិសនីដល់រោងចក្រស៊ីម៉ង់ត៍កម្ពុជា ច្រើនទីង។

ដំបូងទី២៖ ការវិនិយោគសាងសង់អនុស្ថានីយ ឈូក (ស្ថិតនៅក្នុងឃុំជូនយ៉យស្រុក

ឈូក ខេត្តកំពត) ២៣០ kV /១១៥ kV និងខ្សែបណ្តាញ ១១៥ kV ប្រវែង១៣kmទៅអនុស្ថានីយបន្ទាយមាសចំណាយអស់ទឹកប្រាក់ប្រមាណ ១៥ លានដុល្លារអាមេរិក ដាក់ឲ្យដំណើរការនៅដើមឆ្នាំ ២០១៥ សម្រាប់ផ្គត់ផ្គង់អគ្គិសនីដល់រោងចក្រស៊ីម៉ង់ត៍កំពត។

ដំបូងទី៣៖ ការវិនិយោគសាងសង់ខ្សែបណ្តាញ ១១៥ kVប្រវែង ៦,៥ km និងពង្រីកបន្ថែមទ្វារចរន្តតង់ស្យុងខ្ពស់នៅអនុស្ថានីយបន្ទាយមាស ប្រើប្រាស់ទុនវិនិយោគប្រមាណ ៣លាន ដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ដល់រោងចក្រស៊ីម៉ង់ត៍ជីបម៉ុង (CMIC)។

ដំបូងទី៤៖ ការវិនិយោគសម្រាប់រោងចក្រស៊ីម៉ង់ត៍ នៅខេត្តបាត់ដំបង សាងសង់ខ្សែបណ្តាញ ១១៥ kV ប្រវែង ៣៨ Km ពីអនុស្ថានីយបាត់ដំបង ទៅអនុស្ថានីយរតនៈមណ្ឌល ចំណាយអស់ថវិកាប្រមាណ៨លានដុល្លារអាមេរិកដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីដល់រោងចក្រស៊ីម៉ង់ត៍បាត់ដំបង Conch ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០១៨នេះ។

ដំបូងទី៥ ខាងមុខ៖ វិនិយោគបន្ថែមដើម្បីបង្កើនស្ថិរភាព នៃការផ្គត់ផ្គង់អគ្គិសនីទៅរោងចក្រ ស៊ីម៉ង់ត៍ទាំងៗក្នុង ខេត្តកំពត ដែលមានសារៈសំខាន់ដល់សេដ្ឋកិច្ចជាតិ ដោយអគ្គិសនីកម្ពុជាគ្រោងសាងសង់ខ្សែបណ្តាញ ១១៥ kV ១សៀគ្វី ទៀត ពីអនុស្ថានីយជីបម៉ុង ឆ្លងកាត់ ខេត្តកែប មកកាន់អនុស្ថានីយកំពត មានប្រវែង ៤៥Km ធ្វើឲ្យបណ្តាញមានលក្ខណៈជាក់លាក់ ដើម្បីប្រទាក់ក្រឡាទៅជាពីរប្រភពអគ្គិសនីផ្សេងគ្នា អាចពង្រឹងស្ថិរភាពបាន វែងឆ្ងាយ និងពង្រីកសមត្ថភាពផ្គត់ផ្គង់ពីប្រមាណ ៨០ MW ពេលបច្ចុប្បន្ន ឲ្យដល់ប្រមាណ ១៥០ MW ដែលគ្រោងក្នុងទឹកប្រាក់វិនិយោគរបស់អគ្គិសនីកម្ពុជាចំនួន ២២លានដុល្លារអាមេរិកបន្ថែម។

បច្ចុប្បន្នរោងចក្រស៊ីម៉ង់ត៍ជីបម៉ុង ប្រើប្រាស់អគ្គិសនី ១៥ MW ស្មើនឹង ១% ចំណែករោងចក្រ ស៊ីម៉ង់ត៍កំពត ប្រើប្រាស់ ៣០ MW ស្មើនឹង ២% នៃថាមពលប្រើប្រាស់ទូទាំងប្រទេស។

អត្ថប្រយោជន៍នៃការបង្កើតរោងចក្រស៊ីម៉ង់ត៍នៅកម្ពុជា៖

រោងចក្រស៊ីម៉ង់ត៍ជីបម៉ុង ផលិតស៊ីម៉ង់ត៍បាន ១,៧លានតោន ក្នុង១ឆ្នាំនិងផ្តល់ការងារដោយផ្ទាល់ដល់បុគ្គលិកខ្មែរចំនួន៤០០នាក់ និងមិនផ្ទាល់ចំនួន២០០នាក់តាមរយៈសេវាបំពេញបន្ថែមផ្សេងៗ។

រោងចក្រស៊ីម៉ង់ត៍កំពត ផលិតស៊ីម៉ង់ត៍បាន ២លានតោន ក្នុង ១ឆ្នាំ ផ្តល់ការងារដោយផ្ទាល់ដល់បុគ្គលិកខ្មែរចំនួន ៤៥០នាក់ និង មិនផ្ទាល់ចំនួន ១០០០នាក់ តាមរយៈសេវាបំពេញបន្ថែមផ្សេងៗ។

រោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រទី១ ផលិតស៊ីម៉ង់ត៍បាន ១លាន តោន ក្នុង ១ឆ្នាំ ផ្តល់ការងារ ដោយផ្ទាល់ដល់បុគ្គលិកខ្មែរចំនួន ៣៨៧នាក់ និងមិនផ្ទាល់ចំនួន ២០០នាក់ តាមរយៈសេវាបំពេញ បន្ថែមផ្សេងៗ។

រោងចក្រស៊ីម៉ង់ត៍បាត់ដំបង Conch អាចផលិតស៊ីម៉ង់ត៍បាន២ លានតោនក្នុង ១ឆ្នាំផ្តល់ ការងារដោយផ្ទាល់ដល់បុគ្គលិកខ្មែរចំនួន ៤០០នាក់ និងមិនផ្ទាល់ចំនួន ២០០នាក់ តាមរយៈសេវាបំពេញ បន្ថែមផ្សេងៗ។

ការផលិតស៊ីម៉ង់ត៍ក្នុងស្រុកមិនត្រឹមតែបង្កើតការងារដល់យុវជន ខ្មែរប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យការនាំចូលស៊ីម៉ង់ត៍ពីបរទេស មាន ការធ្លាក់ចុះមក នៅត្រឹមមិនដល់ ១លាន តោនក្នុងមួយឆ្នាំ ៗ។ នេះ ជាផលចំណេញដ៏សម្រាប់ជាតិខ្មែរ។

ឯកឧត្តម **ស៊ីយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យ ដឹងថា ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី មេនឌប ភេរសិន បានប្រសូត ចេញពីការវិនិយោគរួមមួយ ដែលមានទឹកប្រាក់រហូតដល់ ២៦២ លានដុល្លារអាមេរិកក្នុងនោះ៦០%បានមកពីក្រុមហ៊ុនជីបម៉ុងគ្រប ដែលជាក្រុមហ៊ុនធំមួយ និងមានកេរ្តិ៍ឈ្មោះល្បីទូទាំងប្រទេស និង មានបទពិសោធន៍ជាង ៣០ឆ្នាំក្នុងវិស័យសំណង់ និងចែកចាយលើ ទីផ្សារ និង ៤០% មកពីក្រុមហ៊ុន ថៃ ស្យាម ស៊ីស៊ីមែន ដែលជា ក្រុមហ៊ុនដ៏ធំសម្បើមមានបទពិសោធន៍ជាង ៥០ ឆ្នាំក្នុងវិស័យផលិត ស៊ីម៉ង់ត៍ និងមានរោងចក្រផលិតស៊ីម៉ង់ត៍ជាច្រើននៅប្រទេសថៃដ៏ បង់ក្លាដេស ស្រីលង្កា និងវៀតណាម។ ដោយឡែកនៅខេត្តកំពត សម្រាប់ទាញវត្ថុធាតុដើម ផលិតស៊ីម៉ង់ត៍ នៅក្នុងទីតាំងរបស់ក្រុម ហ៊ុនផលិតស៊ីម៉ង់ត៍ជីបម៉ុង អាចប្រើបានរយៈពេល១០០ ឆ្នាំ ក្នុង កម្រិតផលិតស៊ីម៉ង់ត៍បានប្រមាណ ២ លានតោនក្នុងមួយឆ្នាំ។

រោងចក្រផលិតស៊ីម៉ង់ត៍ ជីបម៉ុង អ៊ិនស៊ី មេនឌបភេរសិន ដ៏ ទំនើប និងទាន់សម័យនៅប្រទេសកម្ពុជា ដែលមានសមត្ថភាព ផលិតស៊ីម៉ង់ត៍ ៥ពាន់តោនក្នុងមួយថ្ងៃ ឬ ១លាន ៧សែនតោន ក្នុងមួយឆ្នាំ ហើយជារោងចក្រផលិត ស៊ីម៉ង់ត៍ធំជាងគេមួយនៅក្នុង តំបន់ប្រកបដោយស្តុកដ៏រីកចម្រើន ឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើប ទាន់សម័យ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត មកពីប្រទេស ចិន អាឡឺម៉ង់ ស៊ុយ អែត និងអ៊ីតាលី ដែលធ្វើឱ្យការបញ្ចេញខ្សែន កាបូនកាបូនិចមានកម្រិតទាបបំផុត និង មាន មាត្រដ្ឋានបរិស្ថានល្អ

កម្រិតអន្តរជាតិ។ ស៊ីម៉ង់ត៍ដែលមានគុណភាពខ្ពស់ និងប្រកប ដោយស្តុកដ៏ រីកចម្រើននេះត្រូវបានផលិតដោយប្រើប្រាស់វត្ថុធាតុដើមល្អៗ នៅក្នុងប្រទេសរួមមាន ថ្មកំបោរ ដីក្រហម ដីឥដ្ឋ និងបុកសាយ ចំណែកឯម្ខាងសិលាត្រូវបាននាំចូលពីប្រទេសថៃ។

តាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានលទ្ធភាពផលិតស៊ីម៉ង់ត៍បានប្រមាណ ៧លាន តោនក្នុងមួយឆ្នាំ ជាមួយរោងចក្រចំនួន ៤ ដែលបានដើរតួនាទី សំខាន់សម្រាប់បំពេញតម្រូវការលើវិស័យសំណង់ ។ តម្រូវការ ស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋពីមួយឆ្នាំ ទៅមួយឆ្នាំមានការកើនឡើង ជាលំដាប់ ដើម្បីបម្រើឱ្យសេចក្តីត្រូវការក្នុងការសាងសង់ហេដ្ឋា- រចនាសម្ព័ន្ធទាំងឡាយ។ ឥឡូវនេះការចាប់ផ្តើមសាងសង់ផ្លូវថ្នល់ ខ្លះ មិនមែនកសាងដោយក្រាលកៅស៊ូទៀតទេ ចាប់ផ្តើមសាង- សង់ពីបេតុងតែម្តង ដែលតម្រូវការនៃការប្រើប្រាស់ស៊ីម៉ង់ត៍កាន់តែ ច្រើនឡើងៗ ។ បច្ចុប្បន្ននេះ ការសាងសង់ផ្ទះពីឈើ មិនមានច្រើន នោះទេ ដោយសារឈើមានតម្លៃថ្លៃ និងហាមឃាត់ដោយត្រូវទុក អភិរក្ស ប៉ុន្តែតម្រូវការស៊ីម៉ង់ត៍ធ្វើផ្ទះមានការកើនឡើងខ្ពស់។ កាល ពីអតីតកាលនៅកម្ពុជាប្រើប្រាស់ស៊ីម៉ង់ត៍តិចតួចតែប៉ុណ្ណោះដោយ សារព្រៃឈើមានចំនួនច្រើន ហើយភាគច្រើននៃប្រជាពលរដ្ឋធ្វើផ្ទះ គឺធ្វើដោយឈើ។ ឥឡូវនេះ ឈើថ្លៃជាងដែក និងស៊ីម៉ង់ត៍ទៅទៀត ដូច្នេះប្រជាពលរដ្ឋ ត្រូវធ្វើលំនៅឋានពីស៊ីម៉ង់ត៍ ។ ដូច្នេះការប្រើ ស៊ីម៉ង់ត៍ សម្រាប់ការសាងសង់គ្រប់ការដ្ឋានទាំងអស់ រាប់ទាំងផ្ទះ ប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលមុននេះ កសាងដោយឈើតែឥឡូវនេះ ត្រូវជំនួសដោយស៊ីម៉ង់ត៍។ ស៊ីម៉ង់ត៍ ដែលផលិតចេញពីរោងចក្រនេះ ត្រូវបានចែកចេញជា ៣ប្រភេទ គឺស៊ីម៉ង់ត៍អ្នកដូ ពណ៌ ទឹកក្រូច ស៊ីម៉ង់ត៍អ្នកដូពណ៌បៃតង និងស៊ីម៉ង់ត៍ ត្រីយ័នពេជ្រ សម្រាប់ទីផ្សារអាជីវកម្ម។ នេះគឺជាការបោះជំហាន ឈានទៅរកការផ្លាស់ប្តូរមួយជាប្រវត្តិសាស្ត្រនៃវិស័យផលិតស៊ីម៉ង់ត៍ កម្ពុជា ដែលចាប់ពីឆ្នាំ២០១៨ នេះតទៅ កម្ពុជាមានសមត្ថភាព ផលិតស៊ីម៉ង់ត៍ខ្លួនឯងបានប្រមាណ ៧លានតោនក្នុងមួយឆ្នាំដែល អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេស បាន។



ស៊ីម៉ង់ត៍ ក្លាយជាតម្រូវការចាំបាច់នៅពេលដែលវិស័យសំណង់ កំពុងរីកចម្រើនខ្លាំងនៅប្រទេសកម្ពុជា



សិល្បៈ ល្ខោននិយាយ



ប្រវត្តិសិល្បៈល្ខោននិយាយ យើងអាចសន្និដ្ឋាន បានថា គឺមានកំណើតយូរលង់ណាស់មកហើយនៅប្រទេសកម្ពុជា ប៉ុន្តែទម្រង់សិល្បៈនេះមិនសូវបានរីកចម្រើនឡើយ។ រហូតមកដល់អំឡុងឆ្នាំ១៩៤៩ មានសាស្ត្រាចារ្យជនជាតិបារាំងម្នាក់ ដែលបង្រៀនអក្សរសិល្បៈបារាំងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ ឈ្មោះ **ហ្គីប៉ូរ៉េ** (Gui Porée) បាននាំសិស្សសម្តែងជាអន្លើនានានៃរឿងទាំងឡាយ ដែលគាត់បានបង្រៀន ឬក៏នាំសិស្សតម្កើងរឿងខ្លីៗ មានពាក្យសំដីនិយាយឆ្លងឆ្លើយគ្នា ដែលគួរឲ្យចាប់អារម្មណ៍ហើយព្រមទាំងមានការដឹកនាំរឿងត្រឹមត្រូវផងដែរ។ រឿងទាំងនោះ ច្រើនតែត្រូវបានជ្រើសរើសយកទៅសម្តែងកំសាន្តក្នុងកម្មវិធីបញ្ចប់ឆ្នាំសិក្សានិមួយៗ ដែលមានពិធីចែករង្វាន់ដ៏អធិកអធិមនោះផងធ្វើឲ្យទស្សនិកជន សិស្សានុសិស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយយោងទៅលើទម្រង់ល្ខោនថ្មីនេះ យកការនិយាយពាក្យសម្តែងឆ្លើយគ្នា ជាធំទើបទស្សនិកជនទាំងអស់សន្មតិហៅឈ្មោះទម្រង់សិល្បៈនេះថា ល្ខោននិយាយតាំងពីនោះរហូតមក។

ស្របពេលជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានាពេលនោះ ក៏បានចាប់ផ្តើមបញ្ជូន និស្សិតខ្មែរឲ្យទៅរៀនមុខវិជ្ជាល្ខោន នេះនៅប្រទេសបារាំង និងប្រទេសដទៃមួយចំនួនទៀត ។ ក្រោយមករហូតអំឡុងឆ្នាំ១៩៥៦ ក្រសួងសិក្សាធិការជាតិក៏បានប្រមូល

គុសិស្ស នៃវិទ្យាល័យជាតិគរុកោសល្យមួយចំនួនឲ្យផ្តើមហាត់មុខវិជ្ជា ល្ខោននិយាយនេះជាផ្លូវការឡើង។ លុះមកដល់ឆ្នាំ១៩៥៩ ទើបផ្នែកល្ខោនពោល នៃក្រសួងសិក្សាធិការជាតិគឺសាលាល្ខោនជាតិ ដែលមានទីតាំងដំបូងនៅផ្ទះវត្តភ្នំ បន្ទាប់មកនៅសាលាវចនាធានីភ្នំពេញ បានខិតខំរួមគ្នាអភិវឌ្ឍផ្នែកនេះបន្ថែមទៀតក្នុងគោលបំណងជំរុញឲ្យល្ខោននិយាយនេះមានការរីកចម្រើនឡើងព្រមគ្នាជាមួយសាលាជាតិផ្នែកតូរ្យតន្ត្រី ។

តាំងពីពេលដែលសាលាជាតិ ផ្នែកល្ខោនបានបើកឡើងក្នុងឆ្នាំ១៩៥៩ រហូតមកដល់ពេលបង្កើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំ១៩៦៤ មកទល់មុនពេលដែលបបប្រល័យពូជសាសន៍កាន់អំណាច យើងសង្កេតឃើញថាទម្រង់ល្ខោននិយាយនេះ ទាំងល្ខោននិយាយលើឆាកល្ខោននិយាយតាមវិទ្យុ និងល្ខោននិយាយតាមទូរទស្សន៍បានរីកចម្រើនយ៉ាងខ្លាំង។ ហើយក្នុងរយៈពេលនោះ យើងមានអ្នកនិពន្ធ និងអ្នកដឹកនាំរឿងយ៉ាងចំណានៗដូចជា លោក **ហង់ ធុនហាក់**, លោក **ពៅ យូឡេង**, លោក **អ៊ី ឈឹន**, លោក **មាស ឥក**, លោក **ឆេង ធុន**, លោក **ហង់ ជួន**, លោក **នួន កន**, លោក **លី គឹមអុង**, លោក **ហួត គឹមលាង**, លោក **ហ៊ឹង ប៊ុនថុ**, លោក **ប៉ុល សំរឿន**, លោក **ជីក សំផេង**, អ្នកស្រី **អ៊ូ ចាន់ថន** ជាដើម ព្រមទាំងបានបណ្តុះបណ្តាលអ្នកនិពន្ធអ្នកដឹកនាំ រឿងល្ខោនជំនាន់ក្រោយជាច្រើនរូប

ទៀតផង ដែលអ្នកទាំងនោះអាចនិពន្ធល្ខោននិយាយ សម្រាប់សម្តែងលើឆាក សម្តែងតាមទូរទស្សន៍ និងសម្តែងតាមវិទ្យុ ។

ក្នុងដំណាក់កាលរីកចម្រើនរបស់ទម្រង់ល្ខោននិយាយនៅប្រទេសកម្ពុជា អ្នកនិពន្ធ និងអ្នកដឹកនាំរឿងបានតម្កើងស្នាដៃជាច្រើនរឿងដែលមានដូចជា ៖

- រឿងដើមធ្លករក្សាជាតិ, រឿងចិញ្ចៀនបញ្ចាំចិត្ត, ល្បិចស្នេហាស្រុកស្រែ, ចៅកែចិត្តចោរ, ពុទ្ធប្រវត្តិ, វង្សក្រកូលកម្សត់, ពុទ្ធិសែនកម្រី, ព្រះវេស្សន្តរ, កូឡាបប៉ែលិន, សុវណ្ណសាម, លោហិតតែមួយ, ប្រាង្គសិលាកញ្ញាអង្គរ, រឿងស្ទឹងកំបាយមាស, រឿងថ្មរំ, ព្រះគោព្រះកែវ, សោភ័ណព្រឹត្តិ, កូនអ្នកណា?, សព្វសិទ្ធិ, ផ្កាស្រពោន, រៀបច្បងយើង ។ល។

ជាមួយនោះ ក៏បានធ្វើកម្មវិធីចេញសម្តែងជូនសិស្សានុសិស្ស និងសាធារណជនជាទូទៅតាមបណ្តារខេត្តក្រុងស្រុកទូទាំងប្រទេសយ៉ាងទៀតទាត់រៀងរាល់ឆ្នាំ ។

មិនត្រឹមតែរឿងខ្មែរ ដែលជាជាតិរបស់ខ្លួនប៉ុណ្ណោះទេ ក្រុមសិល្បករសិល្បការិនី ល្ខោននិយាយរបស់ខ្មែរ ក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំឡើង និងសម្តែងរឿងបរទេសរបស់អ្នកនិពន្ធផ្សេងៗ និងល្បីល្បាញក្នុងពិភពលោកដូចជា លោក សេក ស្ទៀវ (Shak Speove) លោក ម៉ូលីយ៉ែរ (Molière) និងអ្នកនិពន្ធបរទេសដទៃទៀតច្រើនផងដែរ ។ ជាក់ស្តែងក្រុមនេះបានសម្តែងរឿងដូចជា ៖

- រឿងបាលីយទីយ៉ា (Shake Spease), ជនកំណាញ់ក្រៅតម្រា (Moliere), រ៉ូម៉េអូសូលីយ៉ែត (Shake Spease), ហ្សកដង់ដាំង (Moliere), រឿងសុបិន្តនិម្មិតនាវស្សន្តរដ្ឋ (Shake Spease), អ្នកស្រីដែលមានកូនឆ្កែ និងរឿងស្ត្រីធំជាដើម ។

ប៉ុន្តែរឿងដែលគួរឲ្យសោកស្តាយជាពន់ពេកនោះគឺ ទម្រង់ល្ខោននិយាយ ក៏ដូចសិល្បៈខ្មែរដទៃទៀត ត្រូវបានបបប្រល័យពូជសាសន៍រំលាយខ្ទេច ព្រមទាំងសម្លាប់អ្នកនិពន្ធ អ្នកដឹកនាំរឿងល្ខោន ទាំងស្រ្តីបុរសស្លាប់អស់ស្ទើរគ្មានសល់។

ក្រោយឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ដួលរលំទៅ សិល្បករផ្នែកនេះ ភាគតិចបំផុត ដែលបានមានវាសនាឆ្លងរួចពីការកាប់សម្លាប់នោះ ក៏បាននាំគ្នាប្រឹងប្រែងកសាងទម្រង់ល្ខោននេះឲ្យមានជីវិតរស់ឡើងវិញ ។

«ដកស្រង់ឯកសារដើម»
តន្ត្រីចាំ និងល្ខោនខ្មែរ
ឯកសារចេកស្រង់: ព្រះ ធុន ធុន

**ស្វែងយល់អំពី
ច្បាប់បោះឆ្នោត**

**ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត
និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្ត្រ**

(ដកស្រង់ច្បាប់បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ)



១. សិទ្ធិឈរឈ្មោះជាបេក្ខជន

ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

- មានសញ្ជាតិខ្មែរពិតប្រាកដ
- មានអាយុ ២៥ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត (មុនថ្ងៃទី ២៩/៧/១៩៩៣)
- មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
- មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។

២. ជនគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន

គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ៖

- មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទក្នុងមុខតំណែង និងបុព្វជិតសាសនា ឬ
- ជនដែលត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមហើយដែលមិនទាន់មាននីតិ សម្បទាឡើងវិញ ឬ
- ជនដែលត្រូវបានផ្ដន្ទាទោសដកសិទ្ធិបោះឆ្នោត ឬដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត
- ជនរីកលចរិក ឬជនស្ថិតនៅក្រោមអាណាព្យាបាល ដែលមានលិខិតបញ្ជាក់ពីក្រសួងមានសមត្ថកិច្ច ឬ
- ជនដែលត្រូវដកហូតជាបណ្តោះអាសន្ន នូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវបានលុបឈ្មោះពីបញ្ជីបោះឆ្នោត ដោយគណៈកម្មាធិការជាតិរៀបចំការ

បោះឆ្នោត (គ.ជ.ប) ឬ

- សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ឬ
- សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។

៣. មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបុព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពីសេស ឬលាចាកសិទ្ធិបទ ហេតុដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច ៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការយោធាបោះឆ្នោត ។

៤. គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ មានសិទ្ធិចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ ២០១៨ ការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជននៅគ.ជ.បមានរយៈពេល ១៥ថ្ងៃរៀងរាល់ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ ។

៥. ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមទម្រង់បែបបទ គ.ជ.ប លេខ ១០០៨ មកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ពាក្យសុំចុះ បញ្ជីត្រូវធ្វើជា ២ច្បាប់ ចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្ស នយោបាយដោយត្រូវភ្ជាប់មកជាមួយនូវ ៖

- សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់ ។
- ឈ្មោះគណបក្សនយោបាយជាអក្សរពេញជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ ។
- អសយដ្ឋាននៃទីស្នាក់ការកណ្តាលរបស់គណបក្សនយោបាយ
- បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស ។ បញ្ជីនេះត្រូវមានបេក្ខជនពេញសិទ្ធិ ចំនួនយ៉ាងតិច ១/៣ នៃចំនួនអាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងមានចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ។

- ឈ្មោះមណ្ឌលដែលគណបក្សនយោបាយ មានបំណងទៅឈរ និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌល ទាំងនោះ ។ បញ្ជីបេក្ខជនតាមមណ្ឌល ត្រូវមានចំនួនបេក្ខជនគ្រប់តាមចំនួនកំណត់អាសនៈ និងតាមគំរូដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តល់ឲ្យ ។

ចំពោះមណ្ឌលបោះឆ្នោត ដែលមានអាសនៈ ១ ឬ ២ ត្រូវមានបេក្ខជនបម្រុងយ៉ាងតិច ៣រូប ។

- សេចក្ដីប្រកាសអំពីគណនីធនាគារ ដែលគណបក្សនយោបាយបានទុកប្រាក់ចំណូលផ្សេងៗ រួមមាន ទាំងវិភាគទាន ដែលបានមកពីប្រភព

ណាក៏ដោយ នៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ ពីធនាគារជាតិនៃកម្ពុជា ។

- លក្ខន្តិកៈគណបក្សនយោបាយ និងឯកសារផ្សេងៗដែលបញ្ជាក់ពីការបង្កើតគណបក្សនយោបាយ ។

- សេចក្តីប្រកាសរបស់គណបក្សសន្យាថា ចូលរួមបោះឆ្នោត និងទទួលយកលទ្ធផលនៃការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងចូលរួមអនុវត្តច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រមសីលធម៌ និងច្បាប់ស្តីពីគណបក្សនយោបាយ ។

- បញ្ជីរាយនាមគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលរបស់គណបក្សនយោបាយ ។

- បង្គាន់ដែលប្រាក់តម្កល់ ចំនួន ១៥.០០០.០០០រៀល ដែលចេញដោយធនាគារជាតិ ។ ប្រាក់តម្កល់នេះ ត្រូវបានបង្វិលជូនទៅសាមីគណបក្សនយោបាយវិញ ក្នុងករណីដែលគណបក្សនយោបាយនោះ បានទទួលសន្លឹកឆ្នោតយ៉ាងតិច ៣% នៃចំនួនសន្លឹកឆ្នោតបានការ ឬបានអាសនៈ ១ក្នុងរដ្ឋសភា ។

ក្នុងករណីដែលរដ្ឋសភាត្រូវបានរំលាយមុនផុតអាណត្តិ ការចុះឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតត្រូវប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ គិតពីថ្ងៃប្រកាសរំលាយរដ្ឋសភា ។

៦. បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមមណ្ឌលត្រួត :

- ចុះឈ្មោះតាមលំដាប់អាទិភាពពីខ្ពស់មកទាប តាមការកំណត់របស់គណបក្សនយោបាយ

- មានសេចក្តីបញ្ជាក់អំពីការចុះឈ្មោះបោះឆ្នោត ដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនបេក្ខជននោះ បានចុះឈ្មោះបោះឆ្នោត

- ភ្ជាប់សេចក្តីប្រកាសរបស់បេក្ខជនយល់ព្រមទទួលការតែងតាំងជាបេក្ខជនតាមមណ្ឌលរបស់គណបក្សនយោបាយ ។

បេក្ខជនម្នាក់ៗត្រូវមានឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់មណ្ឌលតែមួយគត់ ។

បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះលើសពីមួយមណ្ឌល ត្រូវបានប្រកាសថាបាត់សិទ្ធិឈរឈ្មោះជាបេក្ខជន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទោះជាសាមីខ្លួនទៅឈរឈ្មោះជាបេក្ខជនក្នុងគណបក្សនយោបាយណាផ្សេងទៀតក៏ដោយ ។

៧. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវពិនិត្យសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាង យូរ ៧ថ្ងៃ បន្ទាប់ពីថ្ងៃទទួលពាក្យសុំ ។ ក្នុងករណីយល់ព្រម គ.ជ.ប ត្រូវចេញលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជូនសាមីគណបក្សនយោបាយ ។ ក្នុងករណីសំណុំលិខិតរបស់គណបក្សណាមួយ ពុំបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោត គ.ជ.ប ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញ ដើម្បីបំពេញបន្ថែម ឬកែតម្រូវក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីទទួលលិខិតជូនដំណឹង ។ បើផុតរយៈពេលនេះ គ.ជ.ប បានចាត់ទុកថាសាមីគណបក្សនយោបាយ បានបោះបង់ការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ។

ប្រសិនបើបេក្ខភាព ឬបញ្ជីរាយនាមបេក្ខជនណាត្រូវបានបដិសេធតាមបទប្បញ្ញត្តិនៃច្បាប់បោះឆ្នោត គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបំពេញបែបបទនៃការបដិសេធបេក្ខភាព ឬបញ្ជីរាយនាមបេក្ខជន ដោយបញ្ជាក់ពីមូលហេតុ រួចផ្តល់សេចក្តីចម្លងនៃសេចក្តីបដិសេធ ១ច្បាប់ ទៅឲ្យសាមីខ្លួន និងសាមីគណបក្សនយោបាយ និងប្រាប់ ថា គាត់អាចប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលលិខិតជូនដំណឹងបដិសេធ ។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ាក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីបាន ទទួលពាក្យបណ្តឹង ។ ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញយល់ព្រមលើបណ្តឹងតវ៉ា ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចេញ សេចក្តីយល់ព្រម និងជូនដំណឹងទៅគណបក្សនយោបាយ ឬតំណាងហើយបង្គាប់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះឈ្មោះសាមីគណបក្សនយោបាយទៅក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាបន្ទាន់ ។ បន្ទាប់ពីទទួលសេចក្តីសម្រេចពីក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចេញលិខិតបញ្ជាក់ អំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជូនសាមីគណបក្សនយោបាយ ។ ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបដិសេធបណ្តឹងតវ៉ា សេចក្តីសម្រេចនេះគឺជាសេចក្តីចុងក្រោយបិទផ្លូវតវ៉ា និងត្រូវផ្តល់សេចក្តីសម្រេចនេះ ១ច្បាប់ ជូនទៅសាមីគណបក្សនយោបាយ ឬតំណាង និង ១ច្បាប់ទៀត ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលវិនិច្ឆ័យទៅលើបណ្តឹងតវ៉ាត្រូវធ្វើជាបំបា ។

៨. បន្ទាប់ពីបានបញ្ឈប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឬនិងក្រោយពេលដែលបណ្តឹងតវ៉ា ត្រូវបានដោះស្រាយជាស្ថាពរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមរាជធានី ខេត្ត របស់គណបក្សនយោបាយទាំងនេះ ទៅតាមការកំណត់ក្នុងបទបញ្ជានីតិវិធី ។

៩. ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត គ.ជ.ប ត្រូវរៀបចំពិធីចាប់ឆ្នោតមួយជាសាធារណៈ ដោយត្រូវអញ្ជើញគ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះចូលរួម ។ ការចាប់ឆ្នោតត្រូវធ្វើឡើងដោយព្រះសង្ឃ ឬភិក្ខុជន ចូលនិវត្តន៍ ឬចាស់ព្រឹទ្ធាចារ្យដែលមានជំហរព្យាក្រឹត និងដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ ។

១០. បញ្ជីបេក្ខជនផ្លូវការ ឈ្មោះ និងលំដាប់ឈ្មោះបេក្ខជននៅក្នុងបញ្ជីមិនអាចកែប្រែបានឡើយ ។

គណបក្សនយោបាយ និងបេក្ខជននៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ ដែលបានចុះបញ្ជីជាផ្លូវការ ត្រូវគោរពតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ។

១១. សិទ្ធិប្តូរការិយាល័យបោះឆ្នោត ៖ យោងមាត្រា ៤៧ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត) “បេក្ខជនដែលឈរឈ្មោះបោះឆ្នោត សហព័ទ្ធនិងកូនអាចទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះបោះឆ្នោតបាន” ។ នៅពេល គ.ជ.ប បានអនុម័តយល់ព្រមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរួចហើយ បេក្ខជនដែលមានឈ្មោះក្នុងបញ្ជី ព្រមទាំងសហព័ទ្ធ ឬ/និងកូនរបស់ខ្លួន ដែលមានឈ្មោះបោះឆ្នោតក្នុងមណ្ឌលផ្សេងពីមណ្ឌលដែលខ្លួនឈរឈ្មោះ អាចស្នើសុំមក គ.ជ.ប ឲ្យផ្ទេរឈ្មោះរបស់ខ្លួន ព្រមទាំងសហព័ទ្ធ ឬ/និងកូនក្នុងករណីមានការយល់ព្រមពីសហព័ទ្ធ ឬ/និងកូនរបស់ខ្លួន ទៅក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោត ណាមួយក្នុងមណ្ឌលដែលខ្លួនឈរឈ្មោះ ។



បំណងប្រាថ្នា

លំអុកខិនកាយ ញ៉ាំងក្តីប្រាថ្នា	១.យើងខ្ញុំទាំងឡាយ ផ្ទះចិត្តសត្វ	សូមគុណវត្ថុវត្ថុ
	គ្រប់គ្នានេះណា	សម្រេចបំណង ។
កើតជាតិណាៗ សមគួរកន្លង	២.មួយសូមសត្វ កុំឃ្លាតឡើយហោង	ពីក្នុងប្រទេស ដឹកនាំដ៏ល្អ ។
	៣. ពីសូមប្រាថ្នា សប្បុរសបរិវារ	ខន្តីសន្តោស ខ្ពង់ខ្ពស់ថ្លាថ្លៃ ។
មាតាបិតា សង្គ្រោះស្មោះសរ	៤.បីមានភរិយា គួរគាប់និស្ស័យ	ចិត្តស្ម័គ្រស្មោះត្រង់ លុះក្ស័យសង្ខារ ។
	៥.បីមានភរិយា ស្នេហាអចិន្ត្រៃយ៍	កបគន្លងធម៌ ងាយទូន្មានបាន ។
ស្វាមីចិត្តជា យល់អធ្យាស្រ័យ	៦.ប្រាំមានញាតិមិត្ត គឺមិត្តកល្យាណ	ស្ម័គ្រជួយសង្គ្រោះ រាប់អានឥតហ្មង ។
	៧.ប្រាំមួយសុខភាព ធំក្រែកកន្លង	សម្បូរសមសួន ឆ្លងផុតគ្រោះថ្នាក់ ។
កិច្ចក្តីច្រើនក្តី កកញ្ជាតា	៨.ប្រាំពីរបញ្ញា ប្រហារមោហៈ	កាយវាចាចិត្ត រក្សាខន្តី ។
	៩.កុសលសីលទាន មានជោគសិរី	ជីវិតរុងរឿង បានរំលត់ទុក្ខ ។
ព្រះធម៌ជាយាន មង្គលសួស្តី	១០. ឆ្លងផុតកលបី	

ដោយលោក. សិប ណា



មួយភ្លើងហើយ

អ្នកគ្រូសួរ តែម ដែលជា
សិស្ស ជើងល្អ៖

- នែ... ប្អូន តែម ស្នែកនេះ
ដល់ពេលប្រឡងហើយ។ ម៉េច
ដែរប្រឡងលើកនេះ ប្អូនច្បាស់
ក្នុងចិត្តទេ ?

- បាទ.... ប្រឡងលើកនេះ ខ្ញុំច្បាស់ណាស់អ្នកគ្រូ !
- អេហ៍.... ចេះតែនិយាយកម្លាំងចិត្តខ្លួនឯងទេដឹង ?
- ម៉េចអ្នកគ្រូមានប្រសាសន៍អញ្ចឹង ?
- ព្រោះរៀនរាល់ថ្ងៃ ប្អូនឯងមិនដែលបានពិន្ទុលើសពីមួយផង
តើច្បាស់ក្នុងចិត្តយ៉ាងម៉េចទៅ ។
- បាទ...គឺខ្ញុំច្បាស់ក្នុងចិត្តថា ប្រាកដជាបានពិន្ទុ ១ ហ្នឹង
ទៀតហើយ ។

ត្រឡប់ចូលផ្ទះ

ព្រឹងមួយ នាយ ស៊ីស បានទៅផ្ទះ លោកមេធាវី សេត ដើម្បី
ពឹងពាក់ជួយខ្លួនក្នុងការសុំលែងលះ ប្រពន្ធ ។

លោក សេត សួរ៖

- តើមូលហេតុអ្វី ដែលនាំឲ្យលោកលែងលះប្រពន្ធ ?
- បាទ...មកពីខ្ញុំទ្រាំលែងរួច។ប្រពន្ធខ្ញុំមានទម្លាប់មួយខុសគេ
គឺភ្លឺឡើង ទើបចាប់ផ្តើមឡើងត្រែ ដេក ។ ថ្ងៃណាក៏អីចឹងៗ
តើឲ្យខ្ញុំទ្រាំយ៉ាងម៉េចទៅ ?
- ចុះពេលយប់នាងរំលំធ្វើអ្វី បានជាមិនដេក ?
- គឺរំលំអង្គុយចាំខ្ញុំត្រឡប់ចូលផ្ទះហ្នឹងណា ។

អត់មានស្តីទាំងអស់

ពេលលោក ឡុត ត្រឡប់ពីធ្វើការវិញ ឃើញប្រដាប់ប្រដារ
ក្មេងលេង និងសំរាមរាយប៉ាយពេញផ្ទះ ដើរចូលក្នុងផ្ទះ ស្ទើរ
ពុំបានក៏សួរប្រពន្ធ៖

- មានរឿងអីកើតឡើង បានជាក្នុងផ្ទះនេះញើញើ អីចឹង ?
- ចាស់... អត់មានស្តីទាំងអស់ ហើយខ្ញុំក៏អត់បានធ្វើអ្វីដែរ
បងឯងចូលចិត្តបន្ទោសថា ខ្ញុំមួយថ្ងៃៗ មិនដឹងជាធ្វើស្តីខ្លះៗ
មើលឲ្យច្បាស់ទៅ នេះហើយលទ្ធផលដែលខ្ញុំមិនធ្វើអ្វីទាំងអស់
នោះ ។

សងសឹក

ឧក្រិដ្ឋជនគ្រោះថ្នាក់ម្នាក់មានកាំភ្លើងក្នុងដៃ កំពុងសម្លាប់
ផ្ទះសំណាក់មួយ។ នគរបាលបីរូបត្រូវបានបញ្ជូនជាបន្ទាន់ដើម្បី
ចាប់វា។ ពេលទៅដល់ផ្ទះសំណាក់ពួកគេនៅឈរស្ទាក់ស្ទើរពី
ខាងមុខ អត់ហ៊ានប្រថុយចូលទៅទេ។ មួយសន្ទុះនគរបាលម្នាក់
ត្រឡប់ចូលម្នាក់ទៀត៖

- ទៅ...សម្រុកចូលទៅបន្ទាប់មកយើងនឹងសន្យាសងសឹកឲ្យ
ឯង ។

ប្រពន្ធខ្ញុំ

ពាក់កណ្តាលអាធ្យាត្រឡប់ហើយនាយ ម៉ាម ស្រវឹងជោកដើរ
ពេញផ្លូវ ។ នគរបាលល្បាតតាមផ្លូវស្ទាក់សួរ៖

- ហ្ន៎...លោកដើរទៅណា ថ្ងើយហ្នឹង ?
- អ្នេស...លោក សេហ្វ សុំទោស ខ្ញុំទៅស្តាប់ទេសនា...បាទ !
- លោកណា ទេសនា ពេលពាក់កណ្តាលអាធ្យាត្រឡប់អញ្ចឹង ?
- បាទ... គឺប្រពន្ធខ្ញុំ ! ។

អ្នកឧបត្ថម្ភ ឧបត្ថម្ភ ប្រជាជន លេខ ២០២

១-	លោកជំទាវ ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ តែ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងាររងរចនាខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុក វ៉ាប៉ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ ជ័រ ចាន់តុ	ប្រធានគណៈកម្មាធិការនៃគណបក្សធនាគារជាតិ	៤០០.០០០ រ
៥-	ឯ.ឧ អុន ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៦-	ឯ.ឧ ចេន សាខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៧-	ឯ.ឧ ធីន សុវណ្ណ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងពាណិជ្ជកម្ម	១៥០ ដុល្លារ
៨-	ឯ.ឧ ហ៊ុន ណេន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៩-	ឯ.ឧ ថេង ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
១០-	ឯ.ឧ អ៊ុក សំហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១១-	ឯ.ឧ គង់ ច័ន្ទ	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១២-	ឯ.ឧ អ៊ុក សារាធួន	ប្រធានគណៈកម្មាធិការគណបក្សអាជ្ញាធរសេដ្ឋកិច្ចជាតិ	១០០ ដុល្លារ
១៣-	ឯ.ឧ លង់ លីមថៃ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១៤-	ឯ.ឧ អូស្មាន ហាស្មាន	ប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៥-	ឯ.ឧ សរ ម៉ឺន	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៦-	ឯ.ឧ ធី សុខាភិបាល	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៧-	ឯ.ឧ ម៉ែន ច័ន្ទ	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៨-	ឯ.ឧ ម៉ីម ម៉ុននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៩-	ឯ.ឧ យូ ត្រីម្យ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះដួយរាជធានីភ្នំពេញ	១០០ ដុល្លារ
២០-	ឯ.ឧ ហេង សុរ	អគ្គនាយកនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
២១-	គណៈកម្មាធិការ ៧៧០		៤០០.០០០ រ
២២-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
២៣-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
២៤-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ		១០០ ដុល្លារ
២៥-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២៦-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២៧-	គណៈកម្មាធិការគណបក្សខេត្តកំពត		៥០ ដុល្លារ
២៨-	គណៈកម្មាធិការគណបក្សក្រសួងចម្បង និងចម្រើនសិល្បៈ		២០០.០០០ រ
២៩-	ឯ.ឧ លីម គាន់ហេ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
៣០-	ឯ.ឧ ម៉ីម ម៉ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
៣១-	ឯ.ឧ ថា យ៉ាច	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
៣២-	ឯ.ឧ ជូ យ៉ាងស៊ុម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
៣៣-	ឯ.ឧ ធីន ហង់ដាន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣៤-	ឯ.ឧ ម៉ៅ ម៉ុនណារីន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣៥-	ឯ.ឧ សុ ជុំហ្វ	សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣៦-	ឯ.ឧ ចាយ បុរីន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣៧-	ឯ.ឧ សុស យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៨-	ឯ.ឧ នរ រតនៈចម្បង	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៩-	ឯ.ឧ យូន វ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៤០-	ឯ.ឧ ស្តេច សុខុម	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	២០០.០០០ រ
៤១-	លោកជំទាវ ម៉ឺន គង់	អភិបាលនៃគណៈអភិបាលខេត្តកោះកុង	៥០ ដុល្លារ
៤២-	ឯ.ឧ បូន លីមហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤៣-	ឯ.ឧ សេង ឡៅ	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤៤-	ឯ.ឧ ឆាយ បូឡីសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៤៥-	ឯ.ឧ សុខ ខេមរីន	អនុប្រធានក្រុមការងាររងរចនាស្រុកកញ្ចៀង និងប្រធានក្រុមការងាររងរចនាឃុំកញ្ចៀង	៥០ ដុល្លារ
៤៦-	ឯ.ឧបណ្ឌិត ហែង ថេង	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍	២០០.០០០ រ
៤៧-	ឯ.ឧ ម៉ែន ស៊ីដាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤៨-	ឯ.ឧ ណេវ៉ា ធួន	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៤៩-	ឯ.ឧ ធីន ម៉ុនធឿន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៥០-	លោកជំទាវ ស៊ីន ស៊ីយុត		១០០.០០០ រ
៥១-	ឯ.ឧបណ្ឌិត មាស ប៊ុន	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៥២-	លោកជំទាវ ធីត្យ ម៉ុនតារីន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥៣-	ឯ.ឧ ឡូន ថេវ៉ាត	ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៥៤-	ឯ.ឧ ម៉ែន ម៉ុនសុខេមរា	អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥៥-	លោក ហ៊ុន សុត្តា	ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៥៦-	លោក គឹម ម៉ុនឡា	សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសភាគណបក្សមន្ត្រីសាធារណការ និងដឹកជញ្ជូន ...	១០០.០០០ រ
៥៧-	លោក ហូ ជ័រណា	ប្រធានការិយាល័យរដ្ឋបាល នៃធនាគារជាតិ	១០០.០០០ រ
៥៨-	ឯ.ឧ. ឧកញ៉ា សន គុសល	អនុប្រធានគណបក្សស្រុកកំពង់សិលា	២០ ដុល្លារ

អ្នកឧបត្ថម្ភ ឈ្មោះ ប្រជាន លេខ ២០២

៥៩-	ឈ.ឧ	ស៊ីម	ស៊ីថា	អត្តនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៨០.០០០ រ
៦០-	ឈ.ឧ	អ៊ុន	ឆាលី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៦១-	ឈ.ឧ	ពត	ចាន់នី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៦២-	ឈ.ឧ	ហេង	ចន្ទឡា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៣-	ឈ.ឧ	ស៊ីវង	ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៤-	លោកជំទាវ	ស៊ីវ័រ	ចំនួនថា		៥០.០០០ រ
៦៥-	ឈ.ឧ	ថា	ចុន្ទី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៦-	ឧកញ៉ា	ទេព	ចំនួន	អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ	៥០.០០០ រ
៦៧-	លោក	អ៊ុំ	ពារត្រី	អភិបាលរងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៦៨-	លោក	នេង	សុភក្រ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៩-	ឈ.ឧ	ថេរ	ថេរ្យា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០ រ
៧០-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាប្រកបដោយ				៤០.០០០ រ
៧១-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧២-	លោក	គឹម	សុចន្ទ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧៣-	ឈ.ឧ	ស៊ុន	ចុន្ទី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧៤-	ឈ.ឧ	សារីង	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៧៥-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខណ្ឌសែនសុខ ភ្នំពេញ	៣០.០០០ រ
៧៦-	លោក	ចាន់	សុខនាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧៧-	លោក	ឃុ	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០ រ
៧៨-	កញ្ញា	គែច	សុជាតា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០ រ
៧៩-	លោក	លីម	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០ រ
៨០-	លោក	ឈា	ប៊ុនឆ្មៃ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨១-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨២-	លោក	លីម	ចិត្ត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០ រ
៨៣-	លោក	ឃ្មុំ	សំអាង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០ រ
៨៤-	លោក	ម៉ី	ចុន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០ រ
៨៥-	លោក	អ៊ុំ	សំអាង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០ រ
៨៦-	លោក	គួច	ចាន់ធីត្យ	អាជ្ញាធរ ខេត្តបន្ទាយមានជ័យ	២០.០០០ រ
៨៧-	ឈ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០ រ
៨៨-	ឈ.ឧ	ប៊ុន	សម្ម	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៩-	លោក	ចួន	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩០-	លោក	ចួន	ចន្ទឡា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩១-	លោក	ម៉ី	ឃ្មុំ	ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩២-	លោក	សៅ	សម្មសុ	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៣-	លោក	ឆាត	មុយថុន	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០ រ
៩៤-	លោក	ឈួន	ប៊ុនឈ័យ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៥-	លោក	ថេង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៦-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៧-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៨-	លោក	សៅ	សម្មរ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៩-	លោក	ធីត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០០-	លោក	សែម	សំណាង	អនុប្រធាននាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០១-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០២-	លោក	សុ	ជំនី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៣-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៤-	លោក	ធីម	ចុន្ទារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៥-	លោក	ឈួន	រៀងឈី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៦-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៧-	លោក	សរ	ចិត្ត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៨-	លោក	ធីច	សុដ័ន្ទា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៩-	លោក	ខ៊ុ	ឧត្តរី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១០-	លោក	ឈួន	ប៊ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១១-	លោក	គេត	ចាន់សាវុធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១២-	លោក	ជិត	សុខហេង	សមាជិកក្រុមការងារចុះខេត្ត កណ្តាល	១០.០០០ រ
១១៣-	លោក	យស	ជួន	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១៤-	លោក	ឡុង	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១៥-	លោក	ឡាច	គីរីត	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០ រ
១១៦-	លោក	ឈាង	សុចន្ទារី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០ រ

ស្ពានកោះប៉ៃន



ប្រវែង ៧៧៩ ម៉ែត្រ
ទទឹង ៩,២០ ម៉ែត្រ ឆ្លងកាត់
ដៃទន្លេមេគង្គក្នុងខេត្តកំពង់ចាម
លេខរៀងផ្លូវ១៩ ខែមីនា ឆ្នាំ២០១៧



គេហទំព័រ ៖ www.moph.gov.kh